



ពង្រឹងសមត្ថភាពឯកភាពជាតិ សំរាប់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ច្បាស់ថា "ព្រះរាជាណាចក្រកម្ពុជាគឺជាដ្ឋានរដ្ឋ អធិបតេយ្យ សន្តិភាព អព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ។ បុរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាថ្មីខាត ក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០ ០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩" ។ ប្រទេសកម្ពុជាមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសថៃ ។ ប៉ុន្តែប៉ុន្មានជំនាន់មកហើយ បញ្ហាព្រំដែននៅតែជាបញ្ហាដ៏ស្មុគស្មាញ ជាពិសេស ព្រំដែនជាមួយវៀតណាម ក្នុងនោះ ម្យ៉ាងដោយសារតែព័ត៌មានមួយទៅជំនាន់មួយ មានភាគីជម្លោះនៅកម្ពុជា បានយកបញ្ហាព្រំដែននេះមកប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីសម្រេចមហិច្ឆតាលោកលន់អំណាចរបស់ខ្លួន ដោយពុំគិតពីផលប្រយោជន៍ជាតិ និងប្រជាជនឡើយ ។ នៅពេលដែលពួកលន់នេះធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណា **ព្រះបរមរតនកោដ្ឋ** នៅឆ្នាំ១៩៧០ពេលនោះគេបានចោទថាព្រះអង្គលក់ទឹកដីឲ្យប្រទេស ។ ពេលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស បន្ទាប់ពីជ័យជម្នះលើរបបប៉ុល ពត នាថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ ពួកប្រឆាំង និងមជ្ឈដ្ឋានអតីត ក៏នៅតែបន្តប្រើបញ្ហានេះដដែលឥតឈប់ឈរ ដើម្បីវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា មកលើសម្តេចតេជោ **ហ៊ុន សែន** ។ ប៉ុន្តែសច្ចៈច្រើននៃប្រវត្តិសាស្ត្រមិនអាចមានអ្នកណាមកបំផ្លាញបានឡើយ ។

ការពិតបានបញ្ជាក់យ៉ាងច្បាស់ថាចាប់ពីថ្ងៃដោះប្រទេសមកដល់បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានទប់ស្កាត់ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ស្ដារ និងកសាងមាតុភូមិឲ្យបានរីកចម្រើនប៉ុណ្ណោះទេ គឺបានខិតខំប្រឹងប្រែងពេញទំហឹងក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដែលបន្ទុកដោយរបបអាណានិគមនិយម តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ ដើម្បីសម្រេចបាននូវខ្សែព្រំដែនមួយដែលមានលក្ខណៈអន្តរជាតិ គឺខ្សែព្រំដែនដ៏រឹងមាំច្បាស់លាស់ដែលមានការទទួលស្គាល់ជាទ្វេភាគី និងទទួលស្គាល់ជាអន្តរជាតិ

ទុកជាមរតកដ៏ថ្លៃថ្លាបំផុត សម្រាប់ខ្មែរគ្រប់ជំនាន់តរៀងទៅ ។ គោលដៅហេតុការណ៍ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង គឺផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់អន្តរជាតិ និងឯកសារគតិយុត្តពាក់ព័ន្ធនានាដែលបន្ទុកដោយអាណានិគមនិយមបារាំង ដោយរក្សាឲ្យបានជាថ្មីខាត នូវបុរណភាពដែនដីគោករបស់ខ្លួនដែលមានផ្ទៃក្រឡា ១៨១.០៣៥ គម^២ ។ លើមូលដ្ឋាននៃការប្រឹងប្រែងនេះ ក្នុងដំណើរការចរចាដោះស្រាយជាមួយប្រទេសវៀតណាម សន្និសីទកំណត់ព្រំដែនរដ្ឋ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ (អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម) ចុះហត្ថលេខានៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៩៨៥, នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៩៥ ភាគីទាំងពីរបានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពីការរក្សាស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែន, នៅថ្ងៃទី១០ខែតុលា ឆ្នាំ ២០០៥ ភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ហើយនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០១១ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាដើម្បីកែសម្រួលខ្សែព្រំដែនគោក នៅតំបន់ដែលនៅសេសសល់មួយចំនួន។ សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងអស់នេះបានពង្រឹងមូលដ្ឋានគតិយុត្តសម្រាប់ឲ្យប្រទេសទាំងពីរជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឲ្យមានដំណើរការយ៉ាងត្រឹមត្រូវ ។ មកដល់បច្ចុប្បន្ន ប្រទេសទាំងពីរបានដំណើរការបោះបង្គោលព្រំដែនបានជាង ៨៣% ហើយ នៅសល់ចំណុចមួយចំនួនទៀត ដែលភាគីទាំងពីរទទួលស្គាល់ថា មានសភាពស្មុគស្មាញច្រើនត្រូវរួមគ្នាពិភាក្សាដោះស្រាយបន្តឲ្យបានចប់សព្វគ្រប់ ។ ជាមួយគ្នានេះ ការរស់នៅរបស់ប្រជាជនតាមព្រំដែននៃប្រទេសទាំងពីរ ក៏មានទំនាក់ទំនងគ្នាល្អប្រកបដោយភាពសុខសាន្ត ។

ប៉ុន្តែរយៈពេល ៣៦ ឆ្នាំមកនេះ ពួកអតីត និងក្រុមប្រឆាំងផ្តាច់មុខដ៏ងងឹតងងល់បានធ្វើយុទ្ធនាការយោសាឥតឈប់ឈរលើបញ្ហាព្រំដែន កម្ពុជា-វៀតណាម សំដៅវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ថ្មីៗនេះ ក្រុមជ្រុលនិយមទាំងនោះបានបង្កើតឲ្យមានស្ថាន-

ការណ៍តានតឹងនៅប៉ែកខាងកើតប្រទេសចលនាប្រជាជនឲ្យទៅមើលព្រំដែន រហូតដល់បង្កើតឲ្យមានអំពើហិង្សាថែមទៀត ក្នុងបំណងដុតបញ្ឆេះឡើងវិញនូវបដិវត្តន៍ពណ៌។ ពួកគេបានចោទប្រកាន់ មូលបង្គោលរាជរដ្ឋាភិបាលថាបានប្រើផែនទីក្លែងក្លាយ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម មិនតែប៉ុណ្ណោះ មេដឹកនាំបក្សប្រឆាំងបានអួតអាងបញ្ចេញលើគេហទំព័រថាខ្លួនមានផែនទីផ្សេងទៀតដែលត្រឹមត្រូវ ជាផែនទីដែលគេបានទិញនៅតាមចិញ្ចើមថ្នល់នៅប្រទេសបារាំងក្នុងតម្លៃ១៦៨ដុល្លារ។ ជាមួយគ្នានេះក្រុមមន្ត្រីសកម្មជន និងបណ្តាញសង្គមរបស់គណបក្សប្រឆាំងបានស្រែកបន្ទូលបំផុស ញុះញង់ ឆ្លើះឆ្លៀល ប៉ុនប៉ងធ្វើឲ្យប្រជាជនសង្ស័យ និងលែងទុកចិត្តលើរដ្ឋាភិបាល ហើយដុតបញ្ឆេះទៅជាអស្ថិរភាពនយោបាយ។ ពួកប្រឆាំងម្នាក់ៗសុទ្ធតែអួតអាងអំពីស្នេហាជាតិ តែធាតុពិត គឺកំពុងតែបំផ្លាញជាតិទេ ព្រោះពួកគេកំពុងតែរារាំងសកម្មភាព ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលលើបញ្ហាព្រំដែន ។

ក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជាសាធារណៈនូវផែនទីចំនួន ២៦ ផ្ទាំង ជាផែនទីបានខ្នាត ១/១០០០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនរបស់បារាំង ដែលរាជរដ្ឋាភិបាលបានប្រើប្រាស់ក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម។ ប៉ុន្តែមានសមាជិកសភាគណបក្សប្រឆាំងបានប្រព្រឹត្តយ៉ាងគប្បី យកជើងជាន់ដោយចេតនាលើផែនទីនោះ។ ក្នុងជំហរវិវាទអំពីភាពត្រឹមត្រូវលើការដោះស្រាយបញ្ហាព្រំដែននិងក្នុងភាពបើកចំហ សម្តេចតេជោ **ហ៊ុន សែន** បានធ្វើលិខិតទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងមេដឹកនាំនៃប្រទេសមហាអំណាច ៣ គឺសហរដ្ឋអាមេរិក អង់គ្លេស និងសាធារណរដ្ឋបារាំង ដើម្បីសុំខ្លឹមផែនទីផ្លូវការរបស់កម្ពុជាដែលប្រទេសទាំង៣នេះមាន យកមកផ្ទៀងផ្ទាត់ជាមួយនឹងផែនទីបានខ្នាត ១/១០០០០០ ដែលរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់បច្ចុប្បន្ន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើសុំប្រទេសទាំងនេះឲ្យបញ្ជូនអ្នកឯកទេសខាងផែនទីមកធ្វើការពិនិត្យផ្ទៀងផ្ទាត់លើផែនទីនោះ ព្រមទាំងបើកចំហឲ្យគ្រប់មជ្ឈដ្ឋានចូលរួមពិនិត្យផ្ទៀងផ្ទាត់ផងដែរ ។ ជាមួយគ្នានេះគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា បានប្រជុំពីថ្ងៃទី ០៧-០៩ ខែកក្កដា

សម្រេចបានលទ្ធផលដ៏ល្អដោយភាគីទាំងពីរបានឯកភាពគ្នាអនុវត្តឲ្យបានម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៩៥ ស្តីពីការរក្សាស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែន ហើយសហការគ្នាបន្តដោះស្រាយឲ្យមានប្រសិទ្ធភាពរាល់បាតុភាពដែលកើតមាននៅតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់ និងបញ្ចៀសការរីករាលដាល ដែលនាំឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។

ពួកប្រឆាំង និងក្រុមអគតិ ត្រូវតែបញ្ឈប់ការប្រើប្រាស់បញ្ហាព្រំដែនដើម្បីគោលបំណងនយោបាយ ហើយតម្រឹមសកម្មភាពរបស់ខ្លួនស្ថិតនៅក្នុងក្របខណ្ឌច្បាប់បានហើយប្រសិនបើពួកគេមិនចង់ឲ្យខ្លួនក្លាយជាអ្នកបំផ្លាញជាតិ។ ការមូលបង្គោលអំពីផែនទីក្លែងក្លាយ ការបញ្ចេញផែនទីតាមចិញ្ចើមថ្នល់តម្លៃ ១៦៨ ដុល្លារ គឺជាសកម្មភាពប្រមាថយ៉ាងធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល ដែលជាស្ថាប័នជាតិមួយគត់មានភារកិច្ចដោះស្រាយបញ្ហាព្រំដែន ហើយជាការប្រមាថមេដឹកនាំអង្គការសហប្រជាជាតិ និងមហាអំណាចទាំង ៣ ផងដែរ។ ទង្វើបែបនេះគឺមិនអាចទទួលយកបានឡើយ។ ពួកគេគប្បីចូលរួមគាំទ្រនូវសកម្មភាពដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល បង្កើតជាឆ្លងសាមគ្គីជាតិទូលំទូលាយ រឹងមាំ ជាមូលដ្ឋានទ្រទ្រង់ដល់ការដោះស្រាយបញ្ហាព្រំដែន ។ ប្រជាជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសដែលធ្លាប់បានឆ្លងកាត់រួចមកហើយនូវភាពជួរចត់ ទុក្ខវេទនា ការបែកបាក់ សង្គ្រាម និងវិនាសសកម្ម មានឆន្ទៈរួមគ្នាជាកម្លាំងគាំទ្រនយោបាយ និងសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង រហូតសម្រេចបានលទ្ធផលជាស្ថាពរ ហើយកសាងបាននូវព្រំដែនមិត្តភាពជាមួយប្រទេសជិតខាងប្រកបដោយសន្តិភាពស្ថិរភាពសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។

ដូច្នេះ រាល់សកម្មភាពរបស់គណបក្សប្រឆាំងដែលចង់ប្រើប្រាស់បញ្ហាព្រំដែនជាឧបករណ៍នយោបាយសំដៅបំផុសចលនាមហាជនប្រឆាំងនឹងរាជរដ្ឋាភិបាលនោះ កំពុងតែពន្លឺចន្លងគេឲ្យលង់ក្នុងឧបាយកលរបស់ខ្លួនឯងទៅវិញទេ។ ក្រុមប្រឆាំងត្រូវបរាជ័យ ក្នុងឧបាយកលរបស់ខ្លួន នៅចំពោះមុខភាពត្រឹមត្រូវនិងសេចក្តីក្លាហានរបស់រាជរដ្ឋាភិបាល ។

សារៈសំខាន់នៃការបង្កើតឱ្យមានច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី ៤ នីតិកាលទី ៥ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៥ ពិភាក្សាអនុម័ត និងត្រូវបានព្រឹទ្ធសភាអនុម័តយល់ព្រមនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ដែលបានខិតខំរៀបចំតាក់តែងឱ្យមានច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះឡើង បានចាត់ទុកថា ច្បាប់នេះជាច្បាប់មួយដ៏មានសារៈសំខាន់ សម្រាប់លើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងក្របខណ្ឌនីតិវដ្ត។ ច្បាប់នេះមាន ៩ ជំពូក ចែកចេញ ៣៩ មាត្រា ជាច្បាប់ដែលបានរៀបចំឡើង ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជានៅតែអះអាងជានិច្ចថា ការតាក់តែងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលរៀបចំនៅកម្ពុជានាពេលនេះ មានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ មិនមែនជាការបញ្ចប់សកម្មភាពរបស់អង្គការសង្គមស៊ីវិលនោះទេ ។ ប្រជាជនមានរដ្ឋធម្មនុញ្ញ និងច្បាប់គ្រប់គ្រង។ រាជរដ្ឋាភិបាលកម្ពុជាក៏មានរដ្ឋធម្មនុញ្ញ និងច្បាប់គ្រប់គ្រង។ ដូច្នេះអង្គការសង្គមស៊ីវិលត្រូវតែនៅក្រោមរដ្ឋធម្មនុញ្ញនិងច្បាប់ដែរ។ នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤២ ចែងថា "ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ ។ សិទ្ធិនេះត្រូវកំណត់ដោយច្បាប់" ។ កម្ពុជាមានច្បាប់ស្តីពីគណបក្សនយោបាយរួចហើយនៅពេលនេះយើងមានច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទៀត គឺជាការត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពុំមានអ្វីដែលថាខុសច្បាប់នោះទេ ព្រោះច្បាប់នេះមានមូលដ្ឋានគតិយុត្តិធម៌យ៉ាង គឺទីមួយ "រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងទីពីរកតិការសញ្ញា ឬអនុសញ្ញាអន្តរជាតិ" ។

មុននឹងដាក់ឱ្យសភាអនុម័តច្បាប់នេះ សេចក្តីព្រាងច្បាប់ត្រូវបានរាជរដ្ឋាភិបាល ដាក់ឱ្យមានការពិគ្រោះយោបល់ជាហូរហែរច្រើនលើកច្រើនដងមកហើយ។ វត្តមាននៃការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សុទ្ធតែបានផ្តល់ជាធាតុផ្សំចូលរួមដ៏សំខាន់ នៅក្នុងការធានាការពារសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយនឹងអាជ្ញាធរសាធារណៈ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ការចូលរួមនោះ សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់មួយនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់បម្រើផលប្រយោជន៍ជូនសង្គមជាតិទាំងមូល ។ ឥឡូវនេះគ្មានអ្វីដែលត្រូវព្រួយបារម្ភទៀតទេពីការបង្កើតច្បាប់ ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះ ព្រោះថាការបង្កើតច្បាប់នេះ គឺដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលបំពេញការងារក្នុងប្រទេសកម្ពុជា ។

គួរបញ្ជាក់ដែរថានៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣រហូតមកដល់បច្ចុប្បន្ន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាន និងកំពុងធ្វើសកម្មភាពនៅកម្ពុជាមានចំនួនសរុបដល់ទៅ ៥.០០០ ក្នុងនោះរួមមានទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងក្រៅស្រុក ។ ចំនួនដ៏ច្រើនសន្លឹកសន្លាប់នេះ ត្រូវបានគេមើលឃើញថា កម្ពុជាជាស្ថានសួគ៌នៃសមាគម-អង្គការមិនមែនរដ្ឋាភិបាលដែលកន្លងទៅនេះមានអង្គការសមាគមខ្លះបានធ្វើសកម្មភាពហួសឆ្ងាយពីតួនាទីរបស់ខ្លួន រហូតដល់ទៅប្រឆាំងនឹងរាជរដ្ឋាភិបាលដែលជាបង្គោលស្របច្បាប់ទៀតផង ។

សម្តេចអគ្គមហាសេនាបតីតេជោ**ហ៊ុន សែន**ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាសថា គណបក្សប្រជាជនកម្ពុជាគាំទ្រការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីការពារទ្រទ្រង់សិទ្ធិសេរីភាព និងផលប្រយោជន៍របស់ស្ថាប័នទាំងនេះ និងផលប្រយោជន៍សាធារណៈ ព្រមទាំងធានាឱ្យកិច្ចដំណើរការរបស់អង្គការទាំងនោះប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍នីតិវដ្ត និងអភិបាលកិច្ចល្អ ។

នៅពេលនេះ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានអនុម័តហើយ រាល់អង្គការដែលមិនចង់ឱ្យមានច្បាប់នេះ គឺជាការប៉ុនប៉ងដាក់ឱ្យអង្គការសង្គមស៊ីវិលនៅក្រៅច្បាប់ដែលសង្គមប្រជាធិបតេយ្យនីតិវដ្តមិនអាចទទួលយកបានឡើយ ។ តាមរយៈការអនុម័តច្បាប់នេះ ក៏បានឆ្លុះបញ្ចាំងថែមទៀតថា កម្ពុជាជារដ្ឋអធិបតេយ្យមួយ កម្ពុជាកំពុងឈានទៅមុខយ៉ាងរឹងមាំលើមាត់ប្រជាធិបតេយ្យ និងនីតិវដ្ត ។

**ព្រះមហាក្សត្រជាតិសក្ការៈ ឧទ្ទិសបុណ្យរុក្ខជាតិវិភាសនៃការកសាងគុណធម៌
របស់មនុស្សជាតិ និងជៀសផុតពីគ្រោះមហន្តរាយធម្មជាតិ**



ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
យាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខជាតិវិភាសនៅភូមិថ្មសំលៀង
ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ



សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ ដាក់កូនឈើក្នុងពិធីបុណ្យរុក្ខជាតិវិភាស
នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ

នេះនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទីខេត្តតាកែវ កាលពីឆ្នាំ ២០១៤ ។ គួរ
រំលឹកថា ពិធីបុណ្យនេះបានរៀបចំឡើងជារៀងរាល់ឆ្នាំចំនួន ២៤ លើករួចមក
ហើយនៅលើផ្ទៃដីជាង ៤១០ ហិកតា ។ សម្រាប់ឆ្នាំនេះ ដែលជាការប្រារព្ធ
ពិធីលើកទី២៥ កូនឈើប្រភេទគ្រូញឆ្នុង និងកកោះ ត្រូវបានដាំលើផ្ទៃដីចំនួន
១០ ហិកតា ។

នៅក្នុងព្រះរាជសុន្ទរកថាប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ **ព្រះ
ករុណា** ជាម្ចាស់បានមានព្រះរាជបន្ទូលកោតសរសើរចំពោះសម្តេចអគ្គមហា
សេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល
មានវិធានការជាក់លាក់សម្រាប់គ្រប់គ្រងព្រៃឈើទៅតាមច្បាប់ ។ រាជរដ្ឋាភិ-
បាលបានកំណត់រួចហើយ និងបានចង្អុលបង្ហាញជូនប្រជាជនអំពីដីលំនៅឋាន
ដីប្រកបរបរកសិកម្ម និងដីព្រៃឈើ ដោយជៀសវាងការចាប់យកដីតាមទំនើង
ចិត្ត ដែលផ្ទុយនឹងច្បាប់ស្តីពីព្រៃឈើ និងច្បាប់ជាធរមានផ្សេងៗទៀត។ **ព្រះ
មហាក្សត្រ** មានព្រះរាជបន្ទូលបន្តថា តាមគោលការណ៍មិនអនុញ្ញាតឲ្យមាន



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដាក់កូនឈើក្នុងពិធីបុណ្យរុក្ខជាតិវិភាស
នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ

ព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៥ **ព្រះករុណាព្រះបាទសម្តេចព្រះ
បរមនាថនរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ
កម្ពុជា បានយាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខជាតិវិភាស (ប្រចាំឆ្នាំ)
ដែលបានប្រព្រឹត្តទៅនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសម្តេចអគ្គមហាពញាចក្រី
ហេង សំរិទ្ធ ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធ-
សភា សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ប៊ិន ឈិន** ឯកឧត្តម **អ៊ុក វ៉ាន់ណុន** រដ្ឋមន្ត្រី
ក្រសួងកសិកម្ម និងមន្ត្រីជាន់ខ្ពស់ផ្សេងៗជាច្រើនរូបទៀត ។

នៅក្នុងពិធីនោះ **ព្រះករុណា ព្រះមហាក្សត្រ** ជាទីគោរពសក្ការៈ ដ៏ខ្ពង់
ខ្ពស់បំផុតបានឧទ្ទិសទិវាដ៏ថ្លៃថ្លានេះ ជាឱកាសនៃការកសាងគុណធម៌របស់
មនុស្សជាតិ និងជៀសផុតពីគ្រោះមហន្តរាយធម្មជាតិផងដែរ ។

នេះជាព្រះរាជបេសកកម្មលើកទី ១១ ហើយដែលព្រះករុណាជាម្ចាស់ជីវិត
លើក្បូងបានសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់
បំផុតក្នុងពិធីបុណ្យរុក្ខជាតិវិភាសនេះ បន្ទាប់ពីបានយាងជាព្រះរាជាធិបតីក្នុងពិធីដូច

អំពើអនាធិបតេយ្យកើតឡើងឡើយ ។ បើពុំដូច្នេះទេការដាំដុះព្រៃឈើ និងការ
ប្រារព្ធបុណ្យរុក្ខជាតិរបស់យើងនាថ្ងៃនេះនឹងមិនមានប្រយោជន៍អ្វីទេ បើការកាប់
បំផ្លាញព្រៃឈើនៅតែមាននោះ ។

ពិធីបុណ្យរុក្ខជាតិវិភាសជាវប្បធម៌ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិខ្មែរតាំងពី សម័យ
សង្គមរាស្ត្រនិយមមកម្ល៉េះ។ ក្នុងពេលបច្ចុប្បន្ននេះទិវាបុណ្យរុក្ខជាតិ ដែលមាន
ចែងក្នុងច្បាប់ស្តីពីព្រៃឈើជាទិវាពលកម្មដាំដើមឈើជាតិ ដែលត្រូវបានប្រារព្ធ
ឡើងនៅថ្ងៃទី ០៩ ខែកក្កដាជារៀងរាល់ឆ្នាំ។ ការប្រារព្ធពិធីបុណ្យរុក្ខជាតិវិភាសនេះ ឆ្លុះ
បញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងរបស់ប្រជាជាតិយើង ក្នុងការរួបរួមគ្នា
ទប់ស្កាត់គ្រោះមហន្តរាយនៃការបាត់បង់សម្បត្តិព្រៃឈើ និងការពង្រឹងស្ថាភាព
ម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតនៃមាតុភូមិរបស់ខ្លួន។ ដូច្នេះ
យើងទាំងអស់គ្នាត្រូវចូលរួមជាដើមឈើឡើងវិញនៅគ្រប់ទិសទី ដើម្បីរក្សា
លំនឹងបរិស្ថានធម្មជាតិ ក្នុងការរក្សានិយតភាពនៃប្រភពទឹក សម្រួលអាកាស-
ធាតុឲ្យមានប្រក្រតីភាព អនុគ្រោះដល់ជីវិតរស់នៅរបស់មនុស្សសត្វ និង
អំណោយផលដ៏ប្រសើរដល់ការដាំដុះដំណាំសព្វសារពើរបស់ប្រជាជាតិ។


សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី ៧ នៅទីក្រុងតូក្យូ



កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី ៧ នៅទីក្រុងតូក្យូ

ចាប់ពីថ្ងៃទី ២-៦ ខែកក្កដា សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី ៧ នៅទីក្រុងតូក្យូ ដែលនៅទីនោះសម្តេចតេជោបានបំពេញបេសកកម្មជាច្រើនទៀត ដើម្បីផលប្រយោជន៍ប្រទេសជាតិ ។


នៅព្រឹកថ្ងៃទី ៣ កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** អញ្ជើញពិសាអាហារការងារពេលព្រឹក ជាមួយសមាគមមិត្តភាពសភា កម្ពុជា-ជប៉ុន ដឹកនាំដោយឯកឧត្តម Takeo Hiranuma ប្រធានសមាគមមិត្តភាពសភាកម្ពុជា-ជប៉ុន។ ឯកឧត្តម Takeo Hiranuma វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេស ទំនាក់ទំនងក្នុងរយៈពេល ៦០ ឆ្នាំ បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ។ ឯកឧត្តមប្រធានក៏បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីពិសេសទៅទៀតនោះ ការកសាងស្ពានភ្នំបាសាឆ្លងកាត់ទន្លេអូកលឿង ដែលត្រូវបានសម្តេចតេជោឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅ នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែមានការកើនឡើងបន្ថែមទៀត។ ឯកឧត្តមបន្តថា ប្រទេសយើងទាំងពីរបានកសាងនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពេលបច្ចុប្បន្នបានក្លាយទៅជាទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តម Takeo Hiranuma មានប្រសាសន៍សំដែងនូវការគាំទ្រចំពោះច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែឯកឧត្តមក៏មានការព្រួយបារម្ភពីការអនុម័តច្បាប់ដ៏មានសារៈសំខាន់នោះដែលកម្ពុជាគ្រោងនឹងអនុម័តនៅពេលខាងមុខ ។



សម្តេចតេជោ **ហ៊ុន សែន** ជួបសំណេះសំណាលជាមួយឯកឧត្តម **ស៊ិនហ្សូ អារេម** នាយករដ្ឋមន្ត្រីជប៉ុន

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តម Takeo Hiranuma ដែលមានប្រសាសន៍លើកឡើងពីការរីកចម្រើន នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដែលបច្ចុប្បន្ន បានក្លាយទៅជាទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ។ ទាក់ទិនទៅនឹងការព្រួយបារម្ភពីការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថាជាការពិតនៅលើពិភពលោកយើងនេះ ប្រហែលមានតែប្រទេសកម្ពុជាមួយគត់ ដែលមិនទាន់មានច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ។ សម្តេចតេជោបន្តថា ការបង្កើតច្បាប់នោះ គឺមិនមែនសម្លាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះទេផ្ទុយទៅវិញគឺដើម្បីធានានូវប្រសិទ្ធភាពនិងនិរន្តរភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលនានាដែលបំពេញការងារក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ដែរថា ជាការពិតច្បាប់នោះត្រូវបានយកមកពិភាក្សាជាយូរណាស់មកហើយ ប៉ុន្តែកម្ពុជាបានពន្យាររហូតមកដល់ពេលនេះទើបយើងយកមកពិនិត្យពិភាក្សាហើយនៅថ្ងៃទី ៨ កក្កដាខាងមុខ សេចក្តីព្រាងច្បាប់នោះ នឹងបើកធ្វើសិក្ខាសាលាដើម្បីពិភាក្សាជាចំហមុននឹងឈានទៅធ្វើការអនុម័តក្នុងសភា ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ សំណូមពរដល់ឯកឧត្តម លោកជំទាវជាសមាជិកសភារបស់ប្រទេសជប៉ុន បន្តការគាំទ្រដល់រដ្ឋាភិបាលជប៉ុន ក្នុងការអនុម័តនូវរាល់សេចក្តីសម្រេចណាមួយ ដែលទាក់ទិនទៅនឹងការគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ប្រទេសក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខណ្ឌអាស៊ាន ។

ដោយឡែក ក្នុងជំនួបជាមួយនឹងសម្តេចតេជោនាយករដ្ឋមន្ត្រី



កិច្ចសវនាការរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ
កម្ពុជា-ជប៉ុន



ថ្នាក់ដឹកនាំនៃបណ្តាប្រទេស
មេគង្គ-ជប៉ុន

លោកប្រធានក្រុមហ៊ុន ALL NIPPON Airways មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកនឹងខិតខំប្រឹងប្រែង ក្នុងការជំរុញឲ្យមានការហោះហើរត្រង់ឲ្យបានឆាប់បំផុតទៅកាន់ប្រទេសកម្ពុជា។ ក្រុមហ៊ុនរបស់លោកមានក្រុមហ៊ុន៨០ជាសាខា និងមានក្រុមហ៊ុនមួយចំនួនទៀតដែលមានការលក់សំបុត្រតម្លៃថោក ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានាក្នុងតំបន់។ តាមរយៈនេះ រូបលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីចិត្ត ក្នុងការជំរុញឲ្យមានការហោះហើរទៅកាន់ប្រទេសកម្ពុជាឲ្យបានឆាប់បំផុតនៅពេលដ៏ខ្លីខាងមុខ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍គាំទ្រចំពោះការប្តេជ្ញាចិត្ត ក្នុងការជំរុញឲ្យមានការហោះហើរត្រង់ ពីជប៉ុនទៅកាន់ប្រទេសកម្ពុជា ។ សម្តេចតេជោមានប្រសាសន៍បន្តថា ជប៉ុនមានប្រជាពលរដ្ឋជាង ១០០ លាននាក់ ប៉ុន្តែពេលនេះនៅមិនទាន់មានការហោះហើរដោយត្រង់ពីគ្នាទៅវិញទៅមកនៅឡើយផ្ទុយពីនេះប្រទេសកូរ៉េមានការហោះហើរ ១១ ជើង ក្នុង ១ ថ្ងៃ ។

បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន Toyota Tsusho ចូលរួមសម្តែងការគួរសម ។ លោកប្រធានក្រុមហ៊ុនមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ ។ ពីក្រុមហ៊ុន TTK លក់រថយន្តនៅកម្ពុជាឥឡូវបានបង្កើតទៅជាក្រុមហ៊ុន Toyota កម្ពុជា ដែលបានដាក់ឲ្យដំណើរការក្នុងប្រទេសកម្ពុជាតាមរយៈការផ្តល់នូវហិរញ្ញប្បទានខ្នាតតូច និងពេលខាងមុខ ក្រុមហ៊ុនរបស់លោកនឹងពង្រីកសេវាធានារ៉ាប់រងដល់អតិថិជនផងដែរ ពិសេសការកសាងកំពង់ផែនៅក្រុងព្រះសីហនុ រួមទាំងគម្រោងជាច្រើនទៀតក្នុងប្រទេសកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់ក្រុមហ៊ុន Toyota Tsusho នៅកម្ពុជា ដែលនោះគឺជាការរួមចំណែកដល់ការវិនិយោគនៅកម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាបានផ្តល់ឱកាសវិនិយោគជាច្រើនដល់អ្នកវិនិយោគទុនបរទេស ពោលគឺក្រុមហ៊ុនអាចធ្វើការបណ្តាក់ទុន ១០០% ដោយមិនចាំបាច់ពិដេកក្នុងស្រុក

និងដោយមិនមានការកំណត់ទុន ។

ដោយឡែក ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីដែរ នោះ លោក Hiroyuki Ishige ប្រធាន និងជានាយកប្រតិបត្តិនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) មានប្រសាសន៍ថា អង្គការរបស់លោក មានវត្តមានក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ក្នុងរយៈពេលនេះអង្គការរបស់លោកបានរួមចំណែក ក្នុងការជួយជំរុញអ្នកវិនិយោគទុនជប៉ុនមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ។ ក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ស្នើឲ្យអង្គការ JETRO ជួយជំរុញអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀតពិសេស ការជំរុញឲ្យមានការនាំចេញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។

នៅថ្ងៃទី ៣ កក្កដានេះ ដែរបណ្តាមេដឹកនាំប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសមេគង្គ បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារការងារថ្ងៃត្រង់ជាមួយនឹងឯកឧត្តមលោកជំទាវ សមាជិកសភានៃសមាគមសភា មេគង្គ ជប៉ុន ដែលទើបនឹងបង្កើតឡើងថ្មី ។ ប្រធានសមាគមសភាមេគង្គជប៉ុន មានប្រសាសន៍ទៅកាន់មេដឹកនាំនៃប្រទេសមេគង្គថា មកដល់ពេលនេះសមាគមសភាមេគង្គជប៉ុនទើបតែបង្កើតឡើងដែលមានសមាជិកសភាចំនួន ៥០រូប និងជាទិសដៅ សមាគមនេះនឹងពង្រីកសមាជិករបស់ខ្លួនពីចំនួន ១០០ នាក់ រហូតដល់ ២០០ នាក់ ។ សមាគមនេះត្រូវបានបង្កើតឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី៧នេះ។ មូលហេតុចម្បងនៃការបង្កើតសមាគមនេះឡើង គឺដោយសារតែតំបន់មេគង្គទាំងមូលមានកំណើនខ្លាំង និងដោយសារបណ្តាប្រទេសនៅក្នុងតំបន់មេគង្គនេះមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុន ហើយជប៉ុនក៏ចង់មានទំនាក់ទំនងល្អជាមួយនឹងប្រទេសមេគង្គផងដែរ ។ លោកប្រធានសង្ឃឹមថា ការបង្កើតសមាគមឡើងនឹងពង្រឹងពង្រីកមិត្តភាព កិច្ចសហការរវាងប្រទេសជប៉ុន ជាមួយនឹងបណ្តាប្រទេសមេគង្គ ។ ដោយឡែក នៅក្នុងបទអន្តរាគមន៍របស់ថ្នាក់ដឹកនាំជប៉ុន

២០១៨ ដែលជាឯកសារសំខាន់នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ តំបន់មេគង្គជប៉ុន។ ជាមួយគ្នានេះមេដឹកនាំនៃប្រទេសជប៉ុនក៏បាន ថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ របស់ជប៉ុន ដែលបានផ្តល់នូវការគាំទ្រ និងផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំ ធេងក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពានថ្នល់ ក្នុង បណ្តាប្រទេសមេគង្គ ។

នៅថ្ងៃទី ៤ កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគទុនធំៗចំនួន ៦ ក្នុងនោះរួម មាន ក្រុមហ៊ុន Mitsui ក្រុមហ៊ុន ប្រេង Mitsui Oil ក្រុមហ៊ុន Denso Corporation ក្រុមហ៊ុន Sumitomo Wiring Systems ក្រុមហ៊ុន Minebea និងក្រុមហ៊ុន Yazaka Corporation ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ។ ក្នុងជំនួបដាច់ដោយឡែកពីគ្នានៃក្រុម ហ៊ុនវិនិយោគទុនទាំង ៦ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំនៃ ក្រុមហ៊ុនទាំង ៦ របស់ប្រទេសជប៉ុន ដែលបានមកបណ្តាក់ទុនក្នុង ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ត ថា កម្ពុជាមានសក្តានុពលយ៉ាងខ្លាំងក្នុងការទាក់ទាញអ្នកវិនិយោគ ពីគ្រប់ទិសទីទាំងអស់ ក្នុងការទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ពិសេសទៅទៀតនោះ ច្បាប់វិនិយោគរបស់កម្ពុជាបានផ្តល់នូវភាព អនុគ្រោះយ៉ាងខ្លាំងដល់គ្រប់ហ៊ុនវិនិយោគបរទេសទាំងអស់ ដែល មានបំណងទៅបណ្តាក់ទុននៅកម្ពុជា ពោលគឺក្រុមហ៊ុនអាចធ្វើការ បណ្តាក់ទុន ១០០% ដោយមិនចាំបាច់ពិធីក្នុងស្រុក និងដោយ មិនមានការកំណត់ទុន ។ តាមការគូសបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា វិនិយោគទុនរបស់ប្រទេសជប៉ុននៅ កម្ពុជាកាលពីឆ្នាំ ២០១៤ មានទឹកប្រាក់ ៦៨ លានដុល្លារ ក្នុងរយៈ ពេល ២ ខែ ដើមឆ្នាំ ២០១៥ មានទឹកប្រាក់ចំនួនជាង ២០ លាន ដុល្លារ ការវិនិយោគទាំងអស់ នោះ រួមមានការវិនិយោគលើវិស័យ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ការកែច្នៃឈើគ្រឿងចក្រ និង ការតម្លើងរថយន្តជាដើម ។ ក្នុងជំនួបពិភាក្សាគ្នានោះ ថ្នាក់ដឹកនាំ ក្រុមហ៊ុនទាំងអស់ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃបំផុតរបស់សម្តេច អនុញ្ញាតឲ្យថ្នាក់ដឹកនាំ ក្រុមហ៊ុនទាំងអស់ដែលមានវត្តមាននៅពេលនេះ ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ ពិសេសបានសិក្សាស្វែងយល់ថែម ទៀតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការតម្រង់ទិសដល់ការងារ វិនិយោគក្នុងប្រទេសកម្ពុជា ។ តាមរយៈជំនួបពិភាក្សាគ្នានោះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុនបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះសកម្មភាពដឹកនាំរបស់សម្តេចដែលបានផ្តល់អាទិភាព

ដល់អ្នកវិនិយោគទុនបរទេស មិនថាវិនិយោគមកពីប្រទេស ជប៉ុននោះទេ ពោលគឺផ្តល់អាទិភាពដល់វិនិយោគទុនបរទេសទាំង អស់ដែលមានបំណងមកបណ្តាក់ទុនពិតប្រាកដនៅកម្ពុជា ។ ជា មួយគ្នានេះ ថ្នាក់ដឹកនាំទាំងអស់បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលមានកំណើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំដោយផ្ទាល់ពី សំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ។

កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧ បានប្រារព្ធពិធីបើកជាផ្លូវ ការនៅព្រឹកថ្ងៃទី ៤ កក្កដា នៅផ្ទះភ្ញៀវរដ្ឋ ក្នុងទីក្រុងភ្នំពេញ ប្រទេស ជប៉ុន។ មេដឹកនាំនៃប្រទេសមេគង្គទាំងប្រាំរួមមានសម្តេចអគ្គមហា សេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ឯកឧត្តម **ថង ស៊ីង ឡា** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម **ឡាន គាន់ យ៉ុង** នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ **ប្រាយុទ្ធ ចាន់អូចា** នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រថៃ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ឯកឧត្តម **ស៊ិនហ្សូ អារេម** នាយករដ្ឋមន្ត្រីជប៉ុន និងជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី ៧ ។ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ- ជប៉ុនលើកទី ៧ នេះមេដឹកនាំនៃប្រទេសមេគង្គ និងប្រទេសជប៉ុន បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការពង្រឹងកិច្ច សហប្រតិបត្តិការរវាងជប៉ុន និងបណ្តាប្រទេសនៅក្នុងតំបន់មេគង្គ ឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត។ នៅក្នុងកិច្ចប្រជុំកំពូលនេះ ដែរ មេដឹកនាំនៃប្រទេសមេគង្គ និងប្រទេសជប៉ុនបានធ្វើការពិភាក្សាទៅលើរបៀបវារៈសំខាន់ ៣ គឺទី១ ការពិនិត្យឡើងវិញពីសកម្ម ភាពការងារនៃកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន លើកទី ៦ ។ ទី ២ ផែន ការសកម្មភាពសម្រាប់កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ៧ និងទី ៣ បច្ចុប្បន្នភាពសេដ្ឋកិច្ច និងនយោបាយជប៉ុន។ នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ៧ ឯកឧត្តមនាយករដ្ឋ- មន្ត្រីជប៉ុន **ស៊ិនហ្សូ អារេម** និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេ- គង្គ-ជប៉ុន លើកទី ៧ មានប្រសាសន៍ថា ជប៉ុននឹងបន្តធ្វើឲ្យកាន់តែ មានប្រសិទ្ធភាពថែមទៀត នូវគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យកាន់តែប្រសើរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅ តំបន់មេគង្គ ។ នៅក្នុងសុន្ទរកថានេះដែរ ឯកឧត្តមនាយករដ្ឋ- មន្ត្រីជប៉ុនក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរដល់ បណ្តាប្រទេសមេគង្គដែលបានសម្រេចនូវស្ថាពរដ៏ធំធេង ក្នុងការ តភ្ជាប់ក្នុងចំណោមប្រទេសមេគង្គ។ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់នៅក្នុងពិធីបើកកិច្ចប្រជុំ កំពូលមេគង្គ-ជប៉ុន លើកទី ៧ ដែរថា សម្តេចសូមវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការអភិវឌ្ឍតំបន់មេគង្គ ពិសេស



តាមរយៈការចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងសមាហរណកម្ម ទូលំទូលាយនៃបណ្តាប្រទេសតំបន់មេគង្គ ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតំបន់អាស៊ីបូព៌ាទាំងមូល។ នៅក្នុងសុន្ទរកថានេះ នោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យអភិវឌ្ឍន៍វិស័យឧស្សាហកម្មតំបន់មេគង្គ ដែលផ្តល់នូវទស្សនវិស័យដ៏សមស្របសម្រាប់រយៈពេលមធ្យម និងវែងលើសពីឆ្នាំ ២០១៥ ។ តាមរយៈនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់យកឱកាសពិន្ទុការផ្លាស់ប្តូរផ្នែកឧស្សាហកម្មនៅក្នុងបរិការណ៍ថ្មីនេះ ដោយកម្ពុជាបានដាក់ចេញ និងប្តេជ្ញាចិត្តជំរុញអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលផ្តោតជាពិសេសលើការផ្សារភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងតំបន់ តាមរយៈការធ្វើពិពិធកម្ម ការជំរុញវិនិយោគ ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍជំនាញចំណេះដឹង និងការធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែង និងផលិតភាព ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីព្រាងយុទ្ធសាស្ត្រតូក្យ ២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ ២០១៦-២០១៨ និងគំនិតផ្តួចផ្តើមរៀបចំផែនការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសម្រេចនូវគោលដៅនៃយុទ្ធសាស្ត្រទីក្រុងតូក្យឆ្នាំ ២០១៥ ។

បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ពិសេសការសម្រេចបាននូវសេចក្តីថ្លែងការណ៍ស្តីពីយុទ្ធសាស្ត្រតូក្យ ២០១៥ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន សម្រាប់រយៈពេល ៣ ឆ្នាំបន្ទាប់ ២០១៦-២០១៨ និងគំនិតផ្តួចផ្តើមរៀបចំផែនការសកម្មភាពមេគង្គ-ជប៉ុន ដើម្បីសម្រេចនូវគោលដៅនៃយុទ្ធសាស្ត្រទីក្រុងតូក្យឆ្នាំ ២០១៥ បណ្តាមេដឹកនាំនៃប្រទេសជប៉ុន និងប្រទេសមេគង្គទាំង ៥ បានអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នាទៅកាន់អ្នកយកព័ត៌មានមកពីប្រទេសជប៉ុនមេគង្គ និងបណ្តាញសារព័ត៌មានអន្តរជាតិនានា ក្នុងនោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន **ស៊ិនហ្សូអាបេ** និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី ៧

បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រទីក្រុងតូក្យឆ្នាំ ២០១៥ ដែលជាឯកសារថ្មីសម្រាប់គោលនយោបាយ ២០១៦-២០១៨ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី៧នេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា សម្រាប់ រយៈពេល ៣ ឆ្នាំខាងមុខជប៉ុននឹងគាំទ្រដល់ប្រទេសមេគង្គនូវថវិកាចំនួន ៧៥០ ពាន់លានយ៉េននៃកម្មវិធីនៅក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវការ ODA តាមរយៈការប្រើប្រាស់នូវភាពរស់រវើក នៃបណ្តាប្រទេសមេគង្គរួមទាំងផ្នែកឯកជន ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគីក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងសន្និសីទកាសែតនោះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនមានប្រសាសន៍បន្តថា នៅក្នុងយុទ្ធសាស្ត្រថ្មីនេះដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសមេគង្គ និងជប៉ុនឲ្យដល់កម្រិតថ្មីទៀតនោះ យើងបានឯកភាពគ្នាដាក់ចេញនូវសសរស្តម្ភ ៤ រួមមានទី១ ការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាលើផ្នែករឹងបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែករឹងពង្រឹងការភ្ជាប់ផ្នែករឹងផ្លូវគោកផ្លូវអាកាសផ្លូវទឹករវាងតំបន់ និងអន្តរតំបន់។ ជាមួយគ្នានេះ ជប៉ុននឹងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ទាំងផ្នែកគុណភាព និងបរិមាណ។ ទី ២ ការខិតខំផ្នែកទន់តាមរយៈការជួយជំរុញលើផ្នែកទន់នៃហេដ្ឋារចនាសម្ព័ន្ធខ្សាហកម្ម និងការភ្ជាប់ស្ថាប័ន ពិសេសជំរុញឲ្យមានការផ្លាស់ប្តូរពីគ្រប់ស្ថាប័នទាំងអស់ក្នុងន័យជំរុញឈានឆ្ពោះទៅកាន់កីឡាអូឡាំពិកនិងកីឡាប៉ារ៉ាឡាំពិក ២០២០ នៅទីក្រុងតូក្យប្រទេសជប៉ុន ពិសេសទៅទៀតជំរុញឲ្យមានការផ្លាស់ប្តូរយុវជននៃតំបន់ទាំងពីរទី ៣ គឺការសម្រេចឲ្យបាននូវមេគង្គបែកដើម្បីដោះស្រាយបញ្ហានានា ដូចជាគ្រោះមហន្តរាយធម្មជាតិ បម្រែបម្រួលអាកាសធាតុ និង បរិស្ថាន និងទី ៤ កិច្ចសហប្រតិបត្តិការពិផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រប្រកបដោយសុវត្ថិភាព និងផលិតភាព។ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថាកិច្ចប្រជុំកំពូលរបស់យើងនៅថ្ងៃនេះ ក៏បានធ្វើការពិភាក្សាពីសន្តិភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ ។

កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧នៅទីក្រុងតូក្យបានបញ្ចប់ដោយទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ។

សម្តេចតេជោ : ជំរុញការការពារមធ្យជាតិ និងវារីវប្បកម្ម



សម្តេចតេជោ **ហ៊ុន សែន** មានប្រសាសន៍ក្នុងទិវាមធ្យជាតិ ១ កក្កដា នៅអាងទឹកខ្នាច ក្នុងភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម

ព្រឹកថ្ងៃទី ១ ខែកក្កដា សម្តេចតេជោបានអញ្ជើញចូលរួមក្នុងទិវាមធ្យជាតិ ១ កក្កដា ដែលប្រារព្ធនៅអាងទឹកខ្នាចក្នុងភូមិវត្តឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម ។ កូនត្រីចម្រុះចំនួនមួយលានក្បាល កូនបង្កងមួយសែនក្បាល និងមេត្រីពូជមួយចំនួនត្រូវបានលែងក្នុងពិធីនេះ ។

នាឱកាសនោះ សម្តេចតេជោបានមានប្រសាសន៍ថា ទិវាមធ្យជាតិនេះមិនធ្វើតែថ្ងៃទី ១ កក្កដានេះទេគឺត្រូវធ្វើនៅពេលវេលាជាច្រើននិងទឹកនៃឆ្នេរជាច្រើនទៀតដើម្បីធ្វើឲ្យទន្លេស្ទឹងបឹងប្តូររបស់កម្ពុជាសម្បូរទៅដោយត្រី ។ សម្តេចបានរំលឹកថាបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកាន់តែមានចំនួនកើនឡើង ផ្ទុយទៅវិញផ្ទៃទឹកដែលជាជម្រកត្រីកាន់តែរួម និងរាក់ទៅ គួបផ្សំនឹងបញ្ហាបទល្មើសនេសាទការប្រើឧបករណ៍ខុសច្បាប់ទៀតនោះ បានធ្វើឱ្យផលត្រីថយចុះ មិនអាចបម្រើឱ្យរបបហូបចុករបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានទម្លាប់បរិភោគត្រីច្រើនបាន។ ដូច្នេះការចិញ្ចឹមត្រី និងវារីសត្វផ្សេងៗទៀតនោះគឺជាកិច្ចការដែលចាំបាច់ត្រូវយកចិត្តទុកដាក់ធ្វើជាប្រចាំ គ្រប់ពេលវេលា ដោយមិនមែនធ្វើតែក្នុងទិវាមធ្យជាតិមួយថ្ងៃនេះទេ ។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថាការថយចុះនៃផលត្រីពីមួយឆ្នាំទៅមួយឆ្នាំគឺកើតឡើងដោយកត្តាសត្យានុម័តផងនិងកត្តាអត្តនោម័តផង។ កត្តាសត្យានុម័ត គឺចំនួនប្រជាពលរដ្ឋមានចំនួនកើនឡើង ចំណែកបឹងត្រពាំង ទន្លេ

កាន់តែរីងរាក់ទៅៗ ដោយសារតែបាត់ភូតធម្មជាតិ ការហូរព្រោះដី និងការគោករាក់ ។

សម្តេចតេជោបានអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាមួយនឹងទិសដៅចំនួន ៧ ចំណុចដែលសម្តេចធ្លាប់បានអំពាវនាវកាលពីឆ្នាំ ២០១២ នៅក្នុងខេត្តកំពង់ចាម ។ រួមមាន ទី១.សុំកុំប្រើឧបករណ៍ខុសច្បាប់ ជាពិសេស ការប្រើឧបករណ៍ឆក់ត្រី, ទី២.កុំចាប់ត្រីក្នុងរដូវហាមឃាត់គឺកូនរដូវត្រីពង, ទី៣.សូមកុំកាប់ពុរលើចំណីទឹកដដែលជាជម្រកត្រីពងកូន, ទី៤.ជួយផ្តល់ព័ត៌មានអំពីជនខិលខូច និងមន្ត្រីខិលខូចដែលចូលទៅនេសាទ ឬពាក់ព័ន្ធក្នុងតំបន់អភិរក្ស, ទី៥. កុំយកបឹងព្រែកប្រើប្រាស់ខុសគោលដៅនេសាទដូចជាយកទៅដាំឈូក និងចាក់ដីលុបជាដើម, ទី៦.កុំឲ្យមានទំនាស់រវាងប្រជាពលរដ្ឋអ្នកនេសាទ និងអ្នកធ្វើស្រែប្រាំង ឬទំនាស់ដែនទឹកជាមួយប្រជាពលរដ្ឋដែលមកធ្វើនេសាទនៅតំបន់របស់ខ្លួន គឺត្រូវចែកគ្នាសាច់ទាំងអស់គ្នា និងទី៧.សូមចូលរួមឱ្យសកម្មក្នុងទិវាមធ្យជាតិ ១ កក្កដាជារៀងរាល់ឆ្នាំដែលជាទិវាជំរុញវារីវប្បកម្មឲ្យកាន់តែទូលំទូលាយ និងចូលរួមការពារត្រី និងជីវចម្រុះដែលជិតផុតពូជ ។

សម្តេចបានបញ្ជាក់ទៀតថាដើម្បីធ្វើឲ្យការអនុវត្តទិសដៅទាំង៧ទទួលបានជោគជ័យ ត្រូវតែមានអាជ្ញាធរខេត្តសមត្ថកិច្ចខេត្តចូលរួមជាមួយប្រជាពលរដ្ឋ ទប់ស្កាត់កុំឲ្យមានការបំពានលើច្បាប់ទើបសម្រេចបាន ព្រោះផលផលតែមួយមិនអាចទប់ស្កាត់បាននោះទេ។ សម្តេចតេជោ **ហ៊ុន សែន** បានបញ្ជាក់សាជាថ្មីទៅកាន់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេសនូវកំណែទម្រង់ឡឥន្ទ្រនេសាទ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ផ្តើមយ៉ាងស៊ីជម្រៅតាំងពីឆ្នាំ ២០០០ មក។ សម្តេចថ្លែងថា ច្បាស់ណាស់ថាប្រជាពលរដ្ឋបានទទួលផលប្រយោជន៍ពិតប្រាកដពីកំណែទម្រង់ឡឥន្ទ្រនេសាទរបស់រាជរដ្ឋាភិបាល ។ ដូច្នេះហើយបានជាសម្តេចផ្ទាល់ ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានចាប់ផ្តើមធ្វើកំណែទម្រង់ស៊ីជម្រៅផ្តាច់ព្រ័ត្រ ដោយមិនរាថយ ចាប់តាំងពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១២ កន្លងទៅ ដោយលុបបំបាត់ចោលឡឥន្ទ្រនេសាទទាំងអស់មិនឲ្យពួកចៅកែគ្រប់គ្រងទៀត ហើយឡឥន្ទ្រនេសាទទាំង



សម្តេចតេជោ ហ៊ុន សែន លែងកូនត្រីចម្រុះ កូនបង្កង និង មេត្រីពូជមួយចំនួនក្នុងទិវាមច្ចជាតិ ១ កក្កដា នៅអាងទឹក ខ្នាច ក្នុងភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម

នោះ, តំបន់នេសាទទាំងនោះ ត្រូវតែជាតំបន់នេសាទសម្រាប់ តែប្រជាជនប៉ុណ្ណោះ។ ការធ្វើកំណែទម្រង់នេះ បានលុប បំបាត់ទាំងស្រុង នូវស្ថានភាពចៅកែឡូត៍នេសាទនៅក្នុង ប្រទេសកម្ពុជា ដែលមានរយៈពេល ១០៤ ឆ្នាំ ចាប់តាំងពី ឆ្នាំ ១៩០៨ មកនោះ ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន អ៊ីត វ៉ាម៉ុន រដ្ឋ- មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ រាជរដ្ឋាភិបាលបាន សម្រេចលុបឡូត៍នេសាទចំនួន ១៥៨ ឡូត៍ដែលមានផ្ទៃសរុប ៩៥៣០០០ ហិកតា ក្នុងនោះ បានកាត់ជូនប្រជាពលរដ្ឋចំនួន ៨៥៦២៣៧ ហិកតា ស្មើនឹងប្រមាណ ៩០% និងរក្សាទុកជា កន្លែងអភិរក្សជលផលស្មើនឹង៨៧.៥០០ហិកតាស្មើ១០%។ រហូតមកដល់ឆ្នាំ២០១៤សហគមន៍នេសាទចំនួន៥១៦ត្រូវ បានបង្កើតឡើង ក្នុងនោះ សហគមន៍នេសាទទឹកសាបចំនួន ៤៧៧ និងសហគមន៍នេសាទសមុទ្រចំនួន ៣៩ ។ ក្នុងនោះ សហគមន៍នេសាទចំនួន ៣៦០ ត្រូវបានចុះបញ្ជីទទួលស្គាល់ ជាផ្លូវការពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួចហើយ។ ទន្ទឹមនេះ បានរៀបចំសហគមន៍នេសាទគ្មានបទល្មើសចំនួន ២៨សហគមន៍។ ធនាគារក្តាម ៣៤ កន្លែង ត្រូវបានបង្កើត ឡើង ដែលធ្វើឱ្យក្តាមសេះមានបរិមាណកើនឡើង ៤ ដង។ ការបង្ក្រាបបទល្មើសជលផលក្នុងឆ្នាំ ២០១៤ បានចំនួន ៣.៦៦២ ករណី ធៀបនឹងឆ្នាំមុនថយចុះចំនួន១៤០ ករណី ។



សូមគោរពកក្កតម្ភ លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់សូន្យៈ ឬ មតិផ្សេងៗ

សម្តេចក្រឡាហោម ស ខេង : គ្មានប្រជាធិបតេយ្យណាដែលអត់ច្បាប់ទេ ហើយក៏គ្មានសេរីភាពណាដែលអត់ច្បាប់ដែរ



សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយករដ្ឋមន្ត្រីជាតំណាងនៃក្រសួងមហាផ្ទៃ

ស្របពេលដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលនាំគ្នាធ្វើអត្ថាធិប្បាយ យ៉ាងច្រើនប្រាសចាកពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃសេចក្តី ព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូស បញ្ជាក់ថា ច្បាប់នេះមានការជជែកមហាជនដែរ ហើយរាជរដ្ឋាភិបាលបាន តាក់តែងឡើងស្របតាមរដ្ឋធម្មនុញ្ញ និងជាគោលការណ៍ប្រជាធិបតេយ្យ ត្រូវតែមានច្បាប់ប្រជាធិបតេយ្យ ។

មានប្រសាសន៍ក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូន នាយករដ្ឋមន្ត្រីជាតំណាងនៃក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៥ នៅទីស្តីការក្រសួង សម្តេចក្រឡាហោម ស ខេង បាន មានប្រសាសន៍ថា "ច្បាប់អង្គការសង្គមស៊ីវិល នាពេលកន្លងមកមានមតិជា ច្រើនបានលើកឡើង។ ក្នុងនោះមតិទី១.គាំទ្រឲ្យមានច្បាប់អង្គការសង្គម ស៊ីវិលដែលរួមទាំងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល (NGO) និង ប្រជាពលរដ្ឋ។ មតិទី២. ថាមិនទាន់ចាំបាច់ឲ្យមានច្បាប់នេះទេ។ មតិទី៣. ថាមានច្បាប់ ប៉ុន្តែសុំឲ្យមានការជជែកឲ្យបានគ្រប់ជ្រុងជ្រោយ។ ប៉ុន្តែតាំង ពីខ្ញុំ (ស ខេង) ចេញធ្វើច្បាប់មកនោះ គឺមិនដែលមានច្បាប់ណាបាន ជជែកគ្នារៀបរៀងទេ ព្រោះថា ជជែកមហាជនដែរ។ ពាក្យថា ជជែកនេះ ក្នុងន័យមិនឲ្យច្បាប់នេះចេញ។ មតិទី៤. សុំផ្តល់អនុសាសន៍ពីបានន័យថា សុំផ្តល់អនុសាសន៍ដោយគួរលុបចំណុចនេះគួរកែចំណុចនោះ"។

សម្តេចបានបញ្ជាក់ទៀតថា "ជាទ្រឹស្តី, ជាគោលការណ៍វាគ្មានប្រជាធិប តេយ្យណាដែលអត់ច្បាប់ទេ ហើយក៏គ្មានសេរីភាពណាដែលអត់ច្បាប់ ដែរ ។ ហើយក៏គ្មានអ្វីរាំងច្បាប់នេះដែរ ។ នេះជាការពិត ហើយក៏មិនខុស ពីរដ្ឋធម្មនុញ្ញ ព្រោះមូលដ្ឋានច្បាប់នេះ គឺមូលដ្ឋានគតិយុត្តិមានពីរយ៉ាង: ទី១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងទី២. ភតិការសញ្ញា ឬអនុ- សញ្ញាអន្តរជាតិ" ។

ការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេងខាងលើស្របពេល ដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនធំនៅស្រុកខ្មែរ នាំគ្នាដង្ហែក្បួនទៅ

កាន់ទីកន្លែងសំខាន់ៗមួយចំនួន ក្នុងនោះនៅរដ្ឋសភាផងដែរ ជាមួយនឹង បង្គោលដែលមានពាក្យថា (ទេ!) (NO) ។ ពួកគេបដិសេធមិនចង់ឲ្យមានច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ខណៈដែលដំណើរការនៃការ ជជែក និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះកំពុងតែប្រព្រឹត្តទៅដោយ រលូនជាដំណាក់ៗ ។

នាព្រឹកថ្ងៃទី ៨ ខែកក្កដា ដូចគ្នានេះដែរ នៅវិមានរដ្ឋសភាបានប្រារព្ធ សិក្ខាសាលាថ្នាក់ជាតិ ពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមា- គម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោមអធិបតីភាពសម្តេចអគ្គមហា- ពញ្ញាចក្រី ហេង សំរិទ្ធ ប្រធានរដ្ឋសភា និងមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិដែលពាក់ព័ន្ធយ៉ាងច្រើនកុះករ ។ ក្នុងពិធីនោះសម្តេចចក្រីបាន អំពាវនាវដល់ភាគីពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះរាល់មតិយោ- បល់និងអនុសាសន៍នានារបស់សង្គមស៊ីវិល។ សម្តេចបញ្ជាក់ថា សិក្ខាសា- លាថ្នាក់ជាតិស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាសេចក្តីព្រាងច្បាប់មួយដ៏មានសារៈ សំខាន់សម្រាប់លើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាព និងលើកកម្ពស់កិច្ច សហប្រតិបត្តិការរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្រប- ខណ្ឌនីតិវិធី ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះកម្ពុជានៅមិនទាន់មានច្បាប់ សម្រាប់គ្រប់គ្រងអង្គការ ឬសមាគម ដូចប្រទេសនានាមួយចំនួនក្នុងតំបន់ និងសកលលោកនៅឡើយទេ ។ គួរបញ្ជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់ នេះបានឆ្លងកាត់សិក្ខាសាលាថ្នាក់ជាតិដែលប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ដោយទទួលបាននូវមតិយោបល់ជាច្រើនរួចមក នៅថ្ងៃទី ១៣ ខែកក្កដា សម័យប្រជុំពេញអង្គរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានពិភាក្សានិង អនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទោះបីអ្នក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលរួមក្តី ។ នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ សម័យប្រជុំពេញអង្គនៃព្រឹទ្ធសភាក៏បានអនុម័ត យល់ព្រមលើច្បាប់នេះផងដែរ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមន្ត្រីគណបក្ស



ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ សម្តេចក្រឡាហោម **ស ខេង** អនុប្រធានគណបក្សប្រជាជនកម្ពុជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម **អ៊ុក វឌ្ឍនៈ** ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម **ប័ន្ទ សុផល** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ព័ន្ធភោគស្ត្រី និងជំងឺកុមារនៃមន្ទីរពេទ្យបង្អែកមោងឫស្សីស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាអំណោយរបស់អង្គការ KOFIH នៃសាធារណរដ្ឋកូរ៉េ ។

ថ្ងៃទី ១៧-១៩ ខែកក្កដា ឆ្នាំ ២០១៥ ក្នុងមករនេះ ឯកឧត្តម **ទួន ឡៀង** អនុប្រធានទី ២ រដ្ឋសភា



សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ បានអញ្ជើញពិនិត្យការកសាងសមិទ្ធផលនានាក្នុងវត្តត្រពាំងព្រៃ ភូមិត្រពាំងព្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំរួមមានអគារសិក្សាមួយខ្នង ០៤ បន្ទប់ ដែលសាងសង់ជិតរួចរាល់ផ្លូវលំមួយខ្សែប្រវែង ១៨០០ ម៉ែត្រ ក្បែរព័ន្ធរៅស្ទឹងលេខ ៧១ មកវត្តត្រពាំងព្រៃ ជួសជុលពង្រីក និងគ្រាលគ្រួសក្រហម ដាក់ប្រព័ន្ធលូ និងដាំដើមឈើសងខាងផ្លូវរួចរាល់ជាស្ថាពរ ការចាក់ដីពង្រីកបរិវេណវត្តការធ្វើបែន និងខ្លោងទ្វារ ។ ក្នុងឱកាសនោះដែរឯកឧត្តម **ទួន ឡៀង** បានផ្តល់ថវិកាសរុបចំនួន ១លាន រៀល ជូនលោកតា លោកយាយ និងក្មួយៗសិស្សានុសិស្ស ។ ជូនថវិកា និងគ្រឿងបរិក្ខារដល់លោកតាព្រឹទ្ធាចារ្យក្នុងភូមិត្រពាំងព្រៃចំនួន ៣ នាក់ សរុបថវិកាចំនួន ៤០០ ដុល្លារ ។ ក្រៅពីនោះ ឯកឧត្តម **ទួន ឡៀង** បានជួបប្រជុំការងារដោយផ្ទៃក្នុងជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំគណៈកម្មាធិការបក្សស្រុកបារាយណ៍និងជាមួយតាតាជាសកម្មជន (មេឡូល) ចំនួន២០នាក់ជាតំណាងមកពី ១៨ ឃុំ ក្នុងស្រុកបារាយណ៍ ដោយបានឧបត្ថម្ភថវិកាដល់តាតាទាំង ២០ នាក់ ក្នុងម្នាក់ៗទទួលបាន ១០ ម៉ឺនរៀល និងឧបត្ថម្ភថវិកា ២០០ ដុល្លារ ដល់ប្រធានគណបក្សស្រុកបារាយណ៍ ។



ថ្ងៃទី ១១ ខែកក្កដា សម្តេចចៅហ្វាវាំង **គង់ សំអុល** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អមដំណើរដោយឯកឧត្តម **គុយ សុផល** ទេសរដ្ឋមន្ត្រី ឯកឧត្តម **ឈុះ ប័ន្ទឡឿន** អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់លំនៅដ្ឋានក្នុងស្រុកទឹកជុំស ខេត្តកំពង់ឆ្នាំង ។

ថ្ងៃទី ១៨ ខែកក្កដា ឯកឧត្តម **ហោ ណាំហុង** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងកុមារគន្លងច្បារអំពៅ ស្ថិតនៅភូមិបុស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។



នៅភូមិបុស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។



ថ្ងៃទី២០ខែកក្កដាឯកឧត្តម **យ៉ឹម វ៉ែនលី** ឧបនាយករដ្ឋមន្ត្រី



សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាស្ថាប័នវិស័យកសិកម្ម និងជនបទ និងឯកឧត្តម **ខៀវ កាញ៉ាវិន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននាំយកបច្ច័យទេយ្យវត្ថុ និងទៀនស្បែកទៅប្រគេនព្រះសង្ឃគង់នៅវត្តពង្រស្ថិតក្នុងឃុំពង្រស្រុកកោះស្រីទិន ខេត្តកំពង់ចាម ។

ក្នុងខែកក្កដានេះដែរ ឯកឧត្តម **ជា បាវ៉ាតូ** ទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក បានជួបជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្ទឹងនាទីស្នាក់ការគណបក្សប្រជាជនស្រុកស្ទឹងខេត្តកំពង់ធំ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ២១ ខែកក្កដា ឯកឧត្តម **លីម គានហោ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញពិនិត្យស្ថានភាពទឹកសម្រាប់បង្កបង្កើនផលនៅខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។

ថ្ងៃទី ២៣ ខែកក្កដា ឯកឧត្តម **ជានុ ជារ៉ា** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស ប្រជាជន



កម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យការងារស្ថាបនាផ្លូវបេតុង ៦១២ ម៉ែត្រ ផ្លូវក្រាលគ្រួសក្រហម ៣,៥ គម ស្ថានបេតុង ៣០ ម លូប្រអប់ ២ កន្លែង និងលូមូល ៣ កន្លែង និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងភូមិទួលគ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។

ថ្ងៃទី ១១ ខែកក្កដា ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរដ្ឋសភាសម្តេចអគ្គមហាសេនាបតីតេជោ**ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យរៀនព្រះវិហារ និងសម្ពោធសមិទ្ធផលនានាក្នុងវគ្គរំលាំងកំពូល ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។



ថ្ងៃទី ១២ ខែកក្កដា ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ៥០០ នាក់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៥ លោកជំទាវ **ស៊ុន សារឿន** តំណាងរាស្ត្រមណ្ឌលក្រចេះ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នាយរងទីបាត់ការខេត្ត និងអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាផ្ទាល់ខ្លួនមួយចំនួនរបស់លោកជំទាវ ឧបត្ថម្ភសម្រាប់ព្យាបាលជំងឺសកម្មជនគណបក្សប្រជាជនកម្ពុជាដែលរងគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។ បន្ទាប់មក លោកជំទាវ **ស៊ុន សារឿន** និងគណៈប្រតិភូបានបន្តដំណើរនាំយកទៀនព្រះវស្សា និងគ្រឿងបរិក្ខារមួយចំនួន ប្រគេនវត្តច្បារ និងវត្តតុបសុផារាម ក្នុងស្រុកព្រែកប្រសព្វផងដែរ ។



ក្នុងខែកក្កដានេះដែរ ឯកឧត្តម **ស៊ី សំអូន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមនិងមន្ត្រីមន្ទីរធនធានទឹក បានចុះសួរសុខទុក្ខប្រជាកសិករនៅភូមិត្រពាំងវែង ឃុំកាហែង ស្រុកសំរោងទង និងបានបូម ទឹកបញ្ចូលស្រែនិងផលដំណាំជូនប្រជាកសិករ ដើម្បីជួយកាត់បន្ថយការចំណាយរបស់ពួកគាត់ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៥ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់ បានជួបសំណេះ សំណាលជាមួយសមាជិកយុវជនគណបក្ស ក្នុងឃុំអូតា- ប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងបានចាក់បញ្ចាំងវីដេ- អូនិងកម្មវិធីទស្សនាខ្សែវីដេអូខ្លី ស្តីពីការអភិវឌ្ឍវិស័យ ថាមពល (អគ្គិសនី) បន្ទាប់ពីបានទស្សនា លោកមេភូមិនិង ក្រុមយុវជនសម្តែងការលើកឡើង អំពីការគាំទ្រការដាក់ ផែនការអភិវឌ្ឍភូមិ-ឃុំ ។



នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៥ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត **ហ៊ុន ម៉ាណែត** អនុប្រធានក្រុមការងារយុវជនគណ- បក្សថ្នាក់កណ្តាល និងសមាជិក បានទទួលជួបសម្តែងការគូរ- សមពីគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈ- កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដឹកនាំដោយលោកស្រី Haung Yihua អនុប្រធាននាយកដ្ឋានកិច្ចការអាស៊ីទី ២ នៅ ស្នាក់ការកណ្តាលគណបក្ស ។



ក្រុមការងារយុវជនគណបក្សស្រុកថ្ពងបានរៀបចំពិធីបោះឆ្នោតជ្រើសរើសសកម្មជនយុវជនគណបក្សភូមិនៅឃុំអមលាំងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៥ ដោយមាន ការចូលរួមពីលោកប្រធាន អនុប្រធាន សមាជិកគណបក្សស្រុកថ្ពង ប្រធានគណបក្សឃុំអមលាំង និងភូមិ បេក្ខជនឈរឈ្មោះសរុប ៩២រូប។ ជាលទ្ធផល បេក្ខជនជាប់ឆ្នោត ៥១ រូប មកពី ១៧ ភូមិ និងបេក្ខជនជាប់ជាសកម្មជនយុវជនគណបក្សឃុំ ៥ រូប ។

នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៥នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មានរៀបចំពិធីបោះឆ្នោត ជ្រើសរើសសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ ក្រោមអធិប- តីភាព ឯកឧត្តម **ខួយ សុខា** ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដែល មានការចូលរួមពីសំណាក់ប្រធានគណបក្សក្រុង សង្កាត់ ភូមិ និងយុវជន គណបក្សជាបេក្ខជនឈរឈ្មោះ និងជាអង្គបោះឆ្នោតសរុបចំនួន៤០នាក់។



នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៥ ក្រុមការងារយុវជនគណបក្សស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ បានធ្វើពិធីប្រកាសសមាសភាពសកម្មជនយុវជនគណបក្សឃុំ និងភូមិ ក្រោមអធិបតីភាព ឯកឧត្តម **សៅ សុភាព** ឯកឧត្តម **រ៉េង វិះ** ឯកឧត្តម **ប៊ុនប៉ា ម៉ារីលុច** លោក **រស់ សុខន** មានការគាំទ្រជាថវិកាទាំងស្រុកពីឯកឧត្តម **ប៊ុនប៉ា ម៉ារីលុច**ដែលមាន យុវជនគណបក្សចូលរួមសរុប ២១៧ នាក់ ស្រី ៦៦ នាក់ មកពី ៤ ឃុំគឺ ជំរិល, ចក, ទួលស្លឹក, គងជ័យ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៥ ថ្នាក់ដឹកនាំគណបក្សស្រុកឡិវាល់ ជួបសំណេះសំណាលជាមួយយុវជន ក្នុងពិធីបញ្ចូលសមាជិកជាយុវជនបន្ថែមចំនួន ៤៦ នាក់ នៅស្នាក់ការគណបក្សឃុំសង្កែសាទប ស្រុកឡិវាល់ ខេត្តកំពង់ស្ពឺ ។



នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៥ ឯកឧត្តម **ឌុយ សុខា** ប្រធានគណៈកម្មាធិការគណបក្ស បានអញ្ជើញជាអធិបតីក្នុងការបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធយុវជនសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ឯកឧត្តម **ឈួន វិន** ប្រធានក្រុមសកម្មជនយុវជនគណបក្សក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជនបង្គោលយុវជន និងក្រុមត្រូវពេទ្យស្ម័គ្រចិត្តឯកឧត្តមបណ្ឌិត **ហ៊ុន ម៉ាណែត** ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សស្រុកស្រីសន្ធរ ប្រធានសកម្មជនយុវជនគណបក្សឃុំ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ រួមនឹងការពិនិត្យព្យាបាលជំងឺរួមជាមួយថ្នាំពេទ្យជូនប្រជាជនបាន ១៦៨ នាក់ និងចែកអំណោយជូនប្រជាជនក្រីក្របំផុត ២ គ្រួសារ នៅភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។



ឯកឧត្តម **ហាក់ សុខមកា** ប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បាននាំអំណោយ មានទឹកដោះគោ ទឹកផ្លែឈើ និងថវិកា ៥០០.០០០ រៀល ជូនដល់លោកស្រី **ស្រង ស្រីរាង** ដែលកើតជំងឺពិសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។



នារសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត **ជាម ច័ន្ទសោភ័ណ** ប្រធានក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង បានជួបប្រជុំនិងធ្វើបទបង្ហាញស្តីពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជាជាមួយគុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគបាត់ដំបងចំនួន ២០០ នាក់ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ។



លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធគយធនាសទីមួយ :

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ឆមាសទី ១ ឆ្នាំ ២០១៥ នេះចំណូលសរុបប្រមូលដោយ គយសម្រេចបានចំនួនជាង ៣ ០៥៣ ពាន់លានរៀល ឬប្រមាណ ៧៦៣ លានដុល្លារអាមេរិក ។ ចំនួននេះមានកំណើន ១៧,៥១% បើធៀបនឹង ចំណូលដែលគយសម្រេចបាននៅឆមាសទី ១ ឆ្នាំ ២០១៤ ។ ប្រាក់ចំណូល ពន្ធគយដែលសម្រេចបាននៅឆមាសទី ១ សម្រេចបានស្របតាមច្បាប់ស្តី ពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ និងស្របតាមផែនការសកម្ម- ភាពឆ្នាំ ២០១៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលត្រូវបាន កសាងឡើងតាមស្មារតីនៃយុទ្ធសាស្ត្ររៀបចំចំណូល ព្រមទាំងកម្មវិធី កំណែទម្រង់ និងទំនើបកម្មគយរយៈពេលមធ្យម ២០១៤-២០១៨ ។

ចំណូលពន្ធដារធនាសទីមួយ :

ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់ខែមិថុនាឆ្នាំ ២០១៥ នេះ អគ្គ នាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទ បានចំនួន ៣៦៤ ៦២៤,២៦ លានរៀល (គិតជាដុល្លារប្រមាណ ៩១,១៦ លានដុល្លារ) ស្មើនឹង ៧,៨៣% នៃផែនការកំណត់ដោយច្បាប់ ។

សរុបរយៈពេលប្រាំមួយខែដើមឆ្នាំ ២០១៥ ចំណូលពន្ធអាករគ្រប់ ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន សរុបមានចំនួន ២ ៨២៧ ០១៩,៥៥ លានរៀល (គិតជាដុល្លារប្រមាណ ៧០៦,៧៥ លាន ដុល្លារ) ស្មើនឹង ៦០,៦៧% នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ក្នុងនោះ ៖

- ថវិកាថ្នាក់ជាតិ បានចំនួន ២ ៥១០ ៩១៥,០៥ លានរៀល ស្មើនឹង ៦២,៣៤% (៦២៧,៧៣ លានដុល្លារ) ។

- ថវិកាថ្នាក់ក្រោមជាតិបានចំនួន ៣១៦ ១០៤,៥០ លានរៀលស្មើនឹង ៤៩,៩៩% (៩៧,០៣ លានដុល្លារ) ។

ប្រសិនបើធ្វើការប្រៀបធៀបនឹងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៤ ឃើញថា ចំណូលពន្ធសម្រាប់ឆមាសទី ១ ឆ្នាំ ២០១៥ កើនឡើងចំនួន ៧៨៦ ៣១៤,៣៤ លានដុល្លារ ស្មើនឹង ៣៨,៥៣% ធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៤ ។

ពាណិជ្ជកម្ម កម្ពុជា អាមេរិក រយៈពេល ៥ ខែ :

ការិយាល័យស្ថិតិពាណិជ្ជកម្មអាមេរិកបញ្ជាក់ថា រយៈពេល៥ខែនៃឆ្នាំ ២០១៥ ដោយគិតពី ខែមករា ដល់ខែឧសភា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាមេរិកមានតម្លៃសរុប ១ ៣៧៥ លានដុល្លារ ពោលគឺមានការកើន ឡើងប្រមាណ ៤,៦% បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ ២០១៤ ដែលមានតម្លៃ ១ ៣១៤ លានដុល្លារ ។

នៅក្នុងអំឡុងពេល ៥ ខែនេះដែរ កម្ពុជានាំចេញទៅអាមេរិកមានតម្លៃ សរុប ១ ២២ លានដុល្លារ ពោលគឺកើនឡើងប្រមាណ ២,៨% បើធៀបនឹង ៥ ខែឆ្នាំ ២០១៤ ដែលមានតម្លៃតែ ១,១៨៨ លានដុល្លារ ។

ដោយឡែកទំនិញដែលកម្ពុជានាំចូលពីអាមេរិកវិញ មានតម្លៃ ១៥៣ លានដុល្លារកើនឡើងប្រមាណ ១៩%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤ ដែលមានតម្លៃតែ ១២៦ លានដុល្លារ ។

ទំនិញដែលកម្ពុជានាំចេញទៅអាមេរិក មានផលិតផលឧស្សាហកម្ម កាត់ដេរ និងផលិតផលកសិកម្មមួយចំនួនតូច ហើយនាំចូលមកវិញជាយាន យន្តគ្រឿងបរិក្ខារពេទ្យ និងឱសថជាដើម ។

អាកាសយានអន្តរជាតិទាំងបីក្នុងឆមាសទីមួយ :



ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំងបី

មានការកើនឡើង

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនព្រលានយន្តហោះ កម្ពុជាបានឲ្យដឹងថា ក្នុងឆមាសទី ១ កន្លងទៅនេះ ចំនួនអ្នកដំណើរដែល ឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំងបីមានចំនួនសរុប ៣,២ លាននាក់ ពោលគឺមានកំណើនប្រមាណ ១៤% បើប្រៀបធៀបនឹងរយៈពេលដដែល កាលពីឆ្នាំមុន ។

ពីខែមករា ដល់ខែមិថុនា អ្នកដំណើរដែលបានឆ្លងកាត់អាកាសយាន- ដ្ឋានអន្តរជាតិភ្នំពេញមានចំនួនប្រមាណ ១,៥០ លាននាក់ គឺមានកំណើន ប្រមាណ ១៦% ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបវិញទទួល អ្នកដំណើរបានប្រមាណ ១,៧០ លាននាក់ កើនឡើងប្រមាណ ១១% ។ ដោយឡែក សម្រាប់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានការ កើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែចំនួននៅតែតិចនៅឡើយ ។

ខាងលើនេះជាតួលេខអ្នកដំណើរ ប៉ុន្តែបើនិយាយអំពីជើងយន្តហោះ មកកាន់ព្រលានយន្តហោះអន្តរជាតិកម្ពុជាទាំងបីវិញនោះគឺក៏មានកំណើន ផងដែរ ។

នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានទទួលជើងហោះហើរសរុប ១៥ ០០០ ជើង ។ នៅសៀមរាបចំនួន ១៨ ៨០០ ជើង និងខេត្តព្រះសីហនុ មាន ៨១៤ ជើង ។

បច្ចុប្បន្ននូវកម្ពុជាបានភ្ជាប់ជើងហោះហើរទៅកាន់បុរេសាស្ត្រចិននៅ ក្នុងតំបន់ដែលរួមមានដូចជា ថៃ វៀតណាម ឡាវ សិង្ហបុរី ហុងកុង ចិន ជាដើម ។

ការនាំចេញអង្ករធនាសទីមួយ :

លេខាធិការព្រះរាជាណាចក្រកម្ពុជានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ឆមាសទី១ឆ្នាំ ២០១៥ នេះ កម្ពុជានាំចេញអង្ករទៅលក់នៅក្រៅប្រទេស បានចំនួនជាង ២៨ ម៉ឺនតោន គឺកើនឡើងជិត ៦០% បើធៀបទៅនឹងរយៈ ពេលដូចគ្នាទៅនឹងឆ្នាំ២០១៤ដែលនាំអង្ករចេញបានតែជាង ១៧ ម៉ឺន តោន ។

ការសាងសង់ផ្លូវ ស្ពាន ក្រោមគម្រោងសាធារណៈពល ៥ ខែ ដើមឆ្នាំ ២០១៥



ក្រៅពីការប្រើប្រាស់ថវិកាជាតិ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាន និងកំពុងអនុវត្តនូវគម្រោងស្ពាន និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានសំខាន់ៗជាច្រើន ដោយប្រើប្រាស់ថវិកាជំនួយអន្តរជាតិ ដែលមានប្រភពមកពីប្រទេសជាមិត្តមួយចំនួន ដូចជា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន កូរ៉េ ធនាគារអភិវឌ្ឍន៍អាស៊ី និងប្រភពពីស្ថាប័នអន្តរជាតិមួយចំនួនទៀត ។ គម្រោងទាំងនោះមានទាំងគម្រោងកំពុងអនុវត្ត និងគម្រោងកំពុងរៀបចំនឹងអនុវត្ត ។

ផ្អែកតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមខែឧសភាឆ្នាំ ២០១៥ កន្លងទៅនេះ ការងារស្ពានថ្មីដែលកំពុងអនុវត្តក្រោមគម្រោងធំៗ ក្នុងក្របខណ្ឌជំនួយអន្តរជាតិ បានសម្រេចលទ្ធផលជាផ្លែជ័យ ដែលក្នុងនោះ គម្រោងមួយចំនួនកំពុងតែអនុវត្ត និងគម្រោងមួយចំនួនទៀតកំពុងតែរៀបចំដើម្បីនឹងអនុវត្ត ។ លទ្ធផលមានដូចខាងក្រោម ៖

១- គម្រោងធំៗក្នុងក្របខណ្ឌជំនួយអន្តរជាតិ

ក- គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន

ផ្លូវជាតិលេខ ៩ (ប្រវែង ១៤៣,៣២ គ.ម តែងមានជ័យ ថាឡាបរីវាត) និងស្ពានមេគង្គ(ប្រវែង ១ ៧៣១ ម៉ែត្រ)សម្រេចបាន ១០០% និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៥

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពានតាខ្មៅ (ប្រវែង៨៥៥ម៉ែត្រ) សម្រេចបាន ១០០%និងផ្លូវភ្ជាប់ស្ពានតាខ្មៅ (ប្រវែង ១២,០៧ គ.ម) សម្រេចបាន ១០០% នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៣ ខែសីហាខាងមុខក្រោមអធិបតីភាពសម្តេចតេជោ ។ ផ្លូវជាតិលេខ ៤១ប្រវែង ៩៥,២៨គ.ម ចាប់ពីថ្នល់ទទឹងខេត្តកំពង់ស្ពឺដល់ជុំគីរីខេត្តកំពត សម្រេចបាន ១០០% បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៣ ខែមិថុនា ក្រោមអធិបតីភាពសម្តេចតេជោ។ ស្ពានជ្រោយចង្វាទី ២ រាជធានីភ្នំពេញ ប្រវែង ៧២៥ ម៉ែត្រ សម្រេចបាន ១០០% នឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការនៅថ្ងៃទី៦ខែកក្កដាក្រោមអធិបតីភាពសម្តេចតេជោ។កំណាត់ផ្លូវជាតិលេខ ៦ ប្រវែង ៤០,៤៩ គ.ម មាន ៤ គន្លង ចាប់ពីគីឡូម៉ែត្រលេខ ៤ មុខក្រសួងសុខាភិបាលថ្មី ដល់ថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម សម្រេចបាន ១០០%។ កំណាត់ផ្លូវជាតិលេខ ៧៦ បន្ត ប្រវែង ១៧១,៧៨ គ.ម ចាប់ពីសែនមនោរម្យ កោះញែក ខេត្តមណ្ឌលគីរី-លំផាត់ តាអង់ ខេត្តរតនគិរី សម្រេចបាន ៨៩,៥៦% ។ កំណាត់ផ្លូវជាតិលេខ ៤៤ ប្រវែង ១៣៩,៦១ គ.ម ចាប់ពីច្បារមន ឱវាល់ ដល់ឧដុង្គខេត្តកំពង់ស្ពឺសម្រេចបាន ៩៣,៧២%។កំណាត់ផ្លូវជាតិលេខ៥ប្រវែង៣០,១៤៥គ.មចាប់ពីភ្នំពេញដល់ព្រែកក្តាម សម្រេចបាន ៣៤,៩៦%និងកំណាត់ផ្លូវជាតិលេខ៦ប្រវែង





២៤៧,៧០ គ.ម ពីថ្នល់កែង ខេត្តកំពង់ចាម-អង្គ្រង ខេត្តសៀមរាប សម្រេចបាន ៧៦,១៧% ។ ស្ថានភាពដំបូង ៤១៥ ម៉ែត្រសម្រេចបាន ៥៥,៧៩% ។ ការជួសជុលកំណាត់ផ្លូវជាតិលេខ ៧ ប្រវែង ៣៨,៨ គ.ម ពី ស្រុកចិត្របុរី ដល់ស្រុកសំបូរ ខេត្តក្រចេះ សម្រេចបាន ១០០% ។

ខ- គម្រោងជំនួយជប៉ុន

ស្ថានភាពលើប្រវែង ២ ២១៥ ម៉ែត្រ សម្រេចបាន ១០០% និងបានសម្ពោធជាផ្លូវប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៥ ។ គម្រោងអភិវឌ្ឍន៍ចំណាត់ហូបឈាម កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបាន ១៦,៦៧% ។

គ- គម្រោងជំនួយកូរ៉េ

ផ្លូវជាតិលេខ ៣១ ប្រវែង ៥៤,៨ គ.ម ផ្លូវជាតិលេខ ៣៣ ប្រវែង ៣៦,៣ គ.ម ផ្លូវខេត្តលេខ ១១៧ ប្រវែង ១១,៣៧ គ.ម និងផ្លូវវាងទីរួមខេត្តកំពតប្រវែង ៣,៧ គ.ម សម្រេចបាន ១០០% តាមគម្រោងនិងធ្វើពិធីសម្ពោធនៅថ្ងៃទី ២៣ ខែមិថុនា ។ ផ្លូវជាតិលេខ ៥៦ កំណាត់ទី ២ ប្រវែង ៨៤ គ.ម ពីស្វាយចេកទៅសំរោង ខេត្តឧត្តរមានជ័យ សម្រេចបាន ៨០,៩២% ។

ឃ- គម្រោងជំនួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ផ្លូវជាតិលេខ ៣៣ ប្រវែង ១៥,៨ គ.ម ពីកំពង់ត្រាចទៅព្រែកចាក ខេត្តកំពត សម្រេចបាន ១០០% សំណង់អគារត្រួតពិនិត្យឆ្លងកាត់ព្រំដែនព្រែកចាក ខេត្តកំពត សម្រេចបាន ១០០% គម្រោងជួសជុល និងថែទាំផ្លូវជាតិលេខ ៣ ប្រវែង ៥២ គ.ម ពីកំពត-វាលវេញ ខេត្តព្រះសីហនុ សម្រេចបាន ១០០% ។ គម្រោងទាំងនេះនឹងធ្វើពិធីសម្ពោធនៅថ្ងៃទី ២៣ ខែមិថុនា ។ ផ្លូវជាតិលេខ ១៣ ប្រវែង ៦២,៤០ គ.ម ពីរមាសហែក-ប្រសូត ខេត្តស្វាយរៀង សម្រេចបាន ១៣,៣៣% ។ ផ្លូវខេត្តលេខ ៣១៤ D ប្រវែង ២៥,៥០ គ.ម ពីប្រសូតទៅព្រៃវែង ព្រំដែនកម្ពុជា វៀតណាម សម្រេចបាន ១៣,២៣% ។ ផ្លូវជាតិ ១៥០B ផ្លូវខេត្តលេខ ៥៣ និងផ្លូវខេត្តលេខ ១៥១ B ប្រវែងសរុប ៨៧,៩០ គ.ម (ក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ) សម្រេចបាន ១៧,១៧% ។

ង. គម្រោងជំនួយវៀតណាម

គម្រោងសាងសង់ស្ពានជ្រៃប្រវែង ៤២៧,៨ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ២,៦៦ គ.ម ក្នុងស្រុកកោះធំ ខេត្តកណ្តាល កម្ពុជា-ឡងប៊ីញខេត្តអាងយ៉ាង វៀតណាម សម្រេចបាន ៣០,៥០% ។

ប. គម្រោងប្រើប្រាស់ថវិកាជាតិ

ក. ការងារថែទាំប្រចាំ និងការងារថែទាំខួបប្រចាំឆ្នាំ

ក្នុងឆ្នាំ ២០១៤ ការងារថែទាំប្រចាំឆ្នាំសម្រេចបាន ១០០% និងការងារថែទាំខួប ប្រចាំឆ្នាំ (ផ្លូវនិងស្ពាន) សម្រេចបាន ៩៤,៣៩% ។ ដោយឡែកក្នុងឆ្នាំ ២០១៥ នេះ ការងារថែទាំប្រចាំឆ្នាំសម្រេចបាន ២៩,២៦% និងការងារថែទាំខួបប្រចាំឆ្នាំ (ផ្លូវ និងស្ពាន) សម្រេចបាន ៥៦,៣២% ។

ខ. ការងារសាងសង់ផ្លូវ ស្ពាន យន្តសាស្ត្រមួយចំនួនតាមអនុសាសន៍សម្តេចតេជោ

គម្រោងកសាងផ្លូវខេត្តលេខ ១១០ ប្រវែង ៨៥,៧៤ គ.ម ពីផ្លូវជាតិលេខ ១ ដល់ឃុំព្រែកជ្រៃស្រុកកោះធំខេត្តកណ្តាល។ ជំហានទី ៤ នៃគម្រោងនេះ ការងារសាងសង់ផ្លូវចាក់ក្រាលកៅស៊ូបានប្រវែង ១៨,២២ គ.ម ពីឃុំឈើខ្មៅដល់ឃុំព្រែកជ្រៃអនុវត្តដោយមជ្ឈមណ្ឌលគ្រឿងចក្រធំៗសម្រេចបាន ១០០% ។

ជួសជុលកំណាត់ផ្លូវជាតិលេខ ៧ ប្រវែង ២៣ គ.ម ស្រុកសំបូរ ខេត្តក្រចេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសម្រេចបាន ១០០% ។

៣- គម្រោងជំរុញក្របខណ្ឌជំនួយអន្តរជាតិដែលក្រសួងកំពុងរៀបចំ

ក- គម្រោងជំនួយសាធារណរដ្ឋប្រជាមានិតចិន

គម្រោងសាងសង់ផ្លូវជាតិលេខ ៥៨ ប្រវែង ១៧៤ គ.ម ប្រភេទចាក់កៅស៊ូពីរស្រទាប់ (DBST) ថវិកាសរុប ១២២,៨៨ លានដុល្លារអាមេរិក (ផ្លូវជាតិលេខ ៥ ត្រង់ គ.ម ៣៩៥ ក្រុងប៉ោយប៉ែត-ផ្លូវជាតិលេខ ៦៨ ត្រង់ផ្ទូង ខេត្តឧត្តរមានជ័យ។ គម្រោងនេះបានបើកការដ្ឋានរួចហើយកាលពីថ្ងៃទី ១៨ ខែមីនា ២០១៥ ។

គម្រោងសាងសង់ផ្លូវជាតិលេខ ៥៥ ប្រវែង ១៨២,១៦ គ.ម ប្រភេទចាក់កៅស៊ូពីរស្រទាប់ ថវិកាសរុប ១៣២,៨ លានដុល្លារ (ពោធិសាត់-វាលវែង-ថ្មដា ព្រំប្រទល់កម្ពុជា ថៃ) ។ គម្រោងនេះបានបើកការដ្ឋានរួចហើយកាលពីថ្ងៃទី ៤ ខែឧសភា ។

គម្រោងសាងសង់ផ្លូវខេត្តលេខ ១៥៧៧ ប្រវែង ៥៥ គ.ម ប្រភេទចាក់កៅស៊ូពីរស្រទាប់ ថវិកាសរុប ៣៧,២៨ លានដុល្លារ (បំបែកផ្លូវជាតិលេខ ៥៧-សេកសក-សំឡូត-ច្រក៤០០) គ្រោងបើកការដ្ឋាននៅថ្ងៃទី ២ ខែវិច្ឆិកា ២០១៥ ។

ខ- គម្រោងជំនួយជប៉ុន

គម្រោងកែលម្អផ្លូវជាតិលេខ ១ ដំណាក់កាលទី ៤ ប្រវែង ៤ គ.ម ពីគល់ស្ពានព្រះមុនីវង្សវត្តភ្នំតាកុយ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់កាលពីថ្ងៃ ១៦ ខែមីនា ឆ្នាំ ២០១៥ និងចុះ



ហត្ថលេខាភិបាលស្ថាប័នសាងសង់កាលពីថ្ងៃទី ២៣ ខែមីនា និងបានចាប់ផ្តើមដំណើរការគ្រឿងចក្រសាងសង់កាលពីថ្ងៃទី ៦ ខែមេសា ។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ប្រវែង ៤៧ គ.ម ពីបាត់ដំបងទៅដល់សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានជ្រើសរើសក្រុមហ៊ុនប្រឹក្សាបច្ចេកទេសរួចរាល់ និងកំពុងសិក្សាគម្រោងលម្អិត និងជ្រើសរើសក្រុមហ៊ុនសាងសង់ ។ បច្ចុប្បន្ន ក្រុមការងារអនុក្រសួងបានចុះពិនិត្យវាយតម្លៃផលប៉ះពាល់របស់ប្រជាជន ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តសាងសង់នៅខែតុលាឆ្នាំ ២០១៥ ។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ប្រវែង ១៣៩ គ.ម ពីព្រែកក្តាម-ធ្លាម្លូម ខេត្តពោធិសាត់ បច្ចុប្បន្នកំពុងជ្រើសរើសក្រុមប្រឹក្សាបច្ចេកទេស ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តសាងសង់នៅឆ្នាំ ២០១៦ ។

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៥ ប្រវែង ១៣៣ គ.ម ពីធ្លាម្លូមទៅដល់បាត់ដំបង បច្ចុប្បន្នបានបញ្ចប់សិក្សាបាយការណ៍វាយតម្លៃបឋម និងកំពុងជ្រើសរើសទីប្រឹក្សាបច្ចេកទេស ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តសាងសង់នៅឆ្នាំ ២០១៧ ។

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ(កម្ពុជា)-ហូជីមិញ (វៀតណាម) បានធ្វើពិធីចុះហត្ថលេខារវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយចៃកា(JICA) ដើម្បីសិក្សាបឋមកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ២០១៤ ហើយរាជរដ្ឋាភិបាលជប៉ុន បានជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសរួចរាល់ ។ បច្ចុប្បន្នចៃកាបានចាប់ផ្តើមសិក្សាបឋមពីខែមេសាដល់ខែកញ្ញាឆ្នាំ ២០១៥ ។

គ.គម្រោងជំនួយកូរ៉េ

គម្រោងសាងសង់ផ្លូវជាតិលេខ ២១ ក្រាលកៅស៊ូ AC ប្រវែង ៥៥,៥ គ.ម បានចុះហត្ថលេខាភិបាលស្ថាប័នសាងសង់រវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុន HANSHINE&C ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ហើយបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៥ ។

គម្រោងសាងសង់ផ្លូវជាតិលេខ ២ (ក្រុងតាខ្មៅ-ក្រុងដូនកែវ(អូរចំបក់) និងផ្លូវជាតិលេខ ២២(អូរចំបក់-អង្គតាសោម) ខេត្តតាកែវ)ក្រាលកៅស៊ូអាសេប្រវែង ៧២,២១ គ.ម បានចុះហត្ថលេខាព្រមព្រៀងឥណទានសម្បទានរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានធនាគារនីហ័រណាអាហ៊ី-

រណកូរ៉េ ដែលមានទឹកប្រាក់ ៥៦,១០ លានដុល្លារ។ បច្ចុប្បន្នកំពុងដំណើរការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ។

ឃ.គម្រោងជំនួយធនាគារអភិវឌ្ឍន៍អាស៊ី

គម្រោងអភិវឌ្ឍសេដ្ឋកិច្ចក្រុងរបៀងខាងត្បូងផ្តោតលើការអភិវឌ្ឍក្រុងចំនួន ៤ នៃប្រទេសកម្ពុជារួមមាន ៖

ក្រុងប៉ោយប៉ែត(សាងសង់ប្រព័ន្ធលូចម្រោះទឹកសំណល់ ទីលានចាក់សំរាម) ក្រុងបាត់ដំបង(សាងសង់ប្រព័ន្ធលូចម្រោះទឹកសំណល់ ប្រព័ន្ធការពារទឹកជំនន់ ទប់ច្រាំងបាក់និងទីលានកែច្នៃសំរាម)ក្រុងបាត់ដំបង(សាងសង់ផ្លូវក្រុង ប្រព័ន្ធលូចម្រោះទឹកសំណល់ និងទីលានកែច្នៃសំរាម) និងទីប្រជុំជនអ្នកលឿង(សាងសង់ទំនប់ការពារទឹកជំនន់និងផ្លូវរាង) ។គម្រោងទាំងនេះមានទឹកប្រាក់ប្រមាណ ៦០ លានដុល្លារ និងរយៈពេល ៥ ឆ្នាំ ។ បច្ចុប្បន្នកំពុងបន្តរៀបចំវាយតម្លៃជ្រើសរើសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស ហើយគ្រោងអនុវត្តការងារនៅដើមឆ្នាំ ២០១៦ ។

ង.គម្រោងជំនួយថៃ

គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងសាងសង់ផ្លូវភ្ជាប់ពីគល់ស្ថានឆ្លងកាត់ស្ទឹងបត់ព្រំដែនកម្ពុជា ថៃ មកភ្ជាប់នឹងផ្លូវជាតិលេខ ៥ ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងសាងសង់ស្ថានឆ្លងកាត់ស្ទឹងបត់ ព្រំដែនកម្ពុជា ថៃ (ស្ទឹងបត់បន្ទាយមានជ័យ-នុងលេន ខេត្តស្រះកែវ) ភាគីថៃបានធ្វើបទបង្ហាញជូនភាគីកម្ពុជារួចហើយ កាលពីថ្ងៃទី ៩ ខែមីនា។ បច្ចុប្បន្ននៅមានចំណុចខ្វះខាតពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ឥទ្ធិពលទឹកជំនន់ និងផ្លូវលំក្លាបសម្រាប់ប្រជាពលរដ្ឋឆ្លងកាត់។ ទីប្រឹក្សាបច្ចេកទេសថៃAECបានធ្វើការសិក្សាសេចក្តីព្រាងបាយការណ៍ឡើងវិញហើយគ្រោងនឹងបញ្ចប់ និងប្រគល់ឲ្យភាគីកម្ពុជាក្នុងអំឡុងខែមិថុនា ឆ្នាំ ២០១៥ ។

តាមរយៈការអនុវត្តបណ្តាគម្រោងខាងលើនេះ បានឆ្លុះបញ្ចាំងច្បាស់នូវការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវប្រព័ន្ធបេដ្ឋានសម្ព័ន្ធតមនាគមន៍មួយប្រទាក់ក្រឡានៅទូទាំងប្រទេស ប្រកបដោយគុណភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច សំដៅជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការធ្វើសមាហរណកម្មផ្ទៃក្នុង និងសមាហរណកម្មក្នុងតំបន់ ព្រមទាំងការលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទៅ ។

ការរីកចម្រើនថ្មី នៅក្នុងវិស័យការងារ



ឯកឧត្តម អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ពិនិត្យសកម្មភាពខ្សែរយៈផលិតកម្មក្នុងរោងចក្រផលិតស្បែកជើង

យោងតាមលទ្ធផលនៃការអង្កេតជំរឿនសហគ្រាសនៃក្រសួងផែនការ កាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅកម្ពុជាផ្នែកវិស័យឧស្សាហកម្មកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានរោងចក្រចំនួន១០៨៧ និង មានកម្មករ និយោជិតចំនួនប្រមាណ ៧០ ម៉ឺននាក់ ដោយទទួលបានប្រាក់ ឈ្នួលជាមធ្យមប្រមាណជាង ១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ព្រមទាំងបាន បង្កើតមុខរបរដោយប្រយោលបន្ថែមដល់ប្រជាជនប្រមាណ ២ លាននាក់ បន្ថែមទៀត ។

តម្លៃសរុបនៃការនាំចេញផលិតផលផ្នែកកាត់ដេរសម្លៀកបំពាក់ និង ផលិតផលស្បែកជើង បានកើនឡើងខ្ពស់ជាងរាល់ឆ្នាំ ដោយឡែកនៅ ឆ្នាំ ២០១៤ មានចំនួនប្រមាណជាង ៦ ពាន់លានដុល្លារអាមេរិក។ ជាមួយ គ្នានោះ ពលករធ្វើការងារនៅក្រៅប្រទេសមានចំនួនជាង ៧២ ម៉ឺននាក់ ដែលអាចរកចំណូលត្រឡប់មកវិញប្រមាណជាង ១ ពាន់លានដុល្លារ ក្នុង មួយឆ្នាំ ។

បច្ចុប្បន្ននេះ កម្ពុជាបានក្លាយជាប្រទេសដ៏សំខាន់ក្នុងការផលិត និងនាំ ចេញវិស័យវាយនភណ្ឌ និងសម្លៀកបំពាក់នៅក្នុងពិភពលោកជាមួយ គុណតម្លៃផ្សារភ្ជាប់ទីផ្សារនិងលក្ខខណ្ឌការងារដែលអាចទទួលយកបាន ។

តាមរបាយការណ៍ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅ កាត់ថា GMAC បានឲ្យដឹងថាប្រទេសកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ធំជាប់ទី ៦ ទៅកាន់សហរដ្ឋអាមេរិក និងធំជាប់ទី ៧ ទៅកាន់សហគមន៍អឺរ៉ុបដែល ការនាំចេញមានការរីកចម្រើនខ្លាំង ។ ក្នុងរបាយការណ៍នោះ GMAC បាន វាយតម្លៃថាកម្ពុជាគឺជាប្រទេសទី១ដែលបានអនុវត្តគោលនយោបាយពា- ណិជ្ជកម្មផ្សារភ្ជាប់នឹងការកែលម្អលក្ខខណ្ឌការងារ ដែលនាំឲ្យមានការអនុ- វត្តគម្រោងរោងចក្រកាត់តែប្រសើរនៅកម្ពុជា ក្រោមការគ្រប់គ្រងដោយ អង្គការអន្តរជាតិខាងការងារ(ILO)។ របាយការណ៍បានឲ្យដឹងទៀតថា វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគមន៍អឺរ៉ុប ជប៉ុន អូស្ត្រាលី ញូ- ហ្សីឡែន ចិន និងកូរ៉េខាងត្បូង ដែលអនុញ្ញាតឲ្យមានការនាំចូលដោយរួច ពន្ធគុយ ។



កម្មករ កម្មការិនីនៃរោងចក្រកាត់ដេរសម្លៀកបំពាក់

ចំពោះការវិនិយោគលើវិស័យនេះនៅកម្ពុជា គឺអ្នកវិនិយោគមានចម្រុះ ជាតិសាសន៍មកពីប្រទេសរហូតដល់ ២៦ ប្រទេស ដូចជា ប្រទេសចិន ជាប់ ចំណាត់ថ្នាក់លេខ ១ ដែលមានរោងចក្រកំពុងដំណើរការចំនួន២១០ក្រុម ហ៊ុន ចិនកោះតៃវ៉ាន់ជាប់ចំណាត់ថ្នាក់លេខ ២ មានរោងចក្រចំនួន ១៤៧ កន្លែង ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ៣ មានរោងចក្រចំនួន ៨១កន្លែងចិនហុងកុងចំណាត់ថ្នាក់លេខ ៤ មានរោងចក្រចំនួន៧៥កន្លែង ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៥ មានរោងចក្រ ចំនួន ៦១ កន្លែង ប្រទេសជប៉ុនលេខ ៦ មានរោងចក្រចំនួន ២៨ កន្លែង ម៉ា- ឡេស៊ីលេខ៧មានរោងចក្រចំនួន២២កន្លែងសិង្ហបុរីឈរនៅលេខរៀងទី៨ មានរោងចក្រ១៩កន្លែង ថៃលេខរៀងទី៩មានរោងចក្រ១៤កន្លែង សហ- រដ្ឋអាមេរិកឈរនៅលេខរៀងទី១០មានរោងចក្រចំនួន១៣កន្លែង ចក្រភព អង់គ្លេសលេខរៀងទី១១ មានរោងចក្រ១២កន្លែង កាណាដា លេខរៀងទី ១២ មានរោងចក្រ៧កន្លែង បារាំងលេខរៀងទី១៣ មានរោងចក្រ ៥ កន្លែង អូស្ត្រាលីលេខរៀងទី១៤ មាន រោងចក្រ៤កន្លែង អាណ្លីម៉ង់លេខរៀងទី១៥ មានរោងចក្រ ៤ កន្លែង អ៊ីតាលីលេខរៀងទី ១៦ មានរោងចក្រ ២ កន្លែង អ៊ីស្រាអែលលេខរៀងទី១៧ មានរោងចក្រ២កន្លែង ឥណ្ឌាលេខរៀងទី១៨ មានរោងចក្រ២កន្លែង ហូឡង់លេខរៀងទី១៩ មានរោងចក្រ ២ កន្លែង ស៊ុយអែតលេខរៀងទី ២០ មានរោងចក្រ ២ កន្លែង វៀតណាមលេខរៀង ទី ២១ មានរោងចក្រ ២ កន្លែង អេស្ប៉ាញលេខរៀងទី២២មាន រោងចក្រ ១កន្លែងស្វីសលេខរៀងទី២៣មានរោងចក្រ១កន្លែងបែលហ្ស៊ិកលេខរៀង ទី២៤មានរោងចក្រ១កន្លែង ឥណ្ឌូណេស៊ីលេខរៀងទី២៥មានរោងចក្រ១ កន្លែង និងប្រទេសបង់ក្លាដែសលេខរៀងទី២៦ មានរោងចក្រ១កន្លែង ។

តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងដែរថា គិតពីខែ កញ្ញាឆ្នាំ២០១៣ដល់ដំណាច់ឆ្នាំ២០១៤ ការនាំចេញសម្លៀកបំពាក់វាយ- នភណ្ឌ និងស្បែកជើងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានតម្លៃជាង ៧.៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទៅទីផ្សារក្រោមប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម(GSP)មានដូចជា សហរដ្ឋអាមេរិកកាណាដា និងទី ផ្សារផ្សេងៗក្នុងទ្វីបអាមេរិក មានចំនួនជាង ២ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ការនាំចេញទៅទ្វីបអឺរ៉ុបមានទឹកប្រាក់ជាង ២.៣ ពាន់លាន ដុល្លារអាមេរិក និងនាំចេញទៅក្រៅសហគមន៍អឺរ៉ុប(Non EU) មានទឹក ប្រាក់ជាង ១០០ លានដុល្លារអាមេរិក ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅក្នុងឱកាសទិវាពលកម្មអន្តរ- ជាតិ ០១ ឧសភាឆ្នាំ ២០១៥ GMAC បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការរក្សាឲ្យបាននូវកម្រិតខ្ពស់នៃការគោរពតាមបទដ្ឋានការងារ និង



កម្មករ កម្មការិនីនៃរោងចក្រកាត់ដេរសម្លៀកបំពាក់

ក្នុងរាជធានីភ្នំពេញ

សង្គម ។ GMAC បានបញ្ជាក់ថា សព្វថ្ងៃឧស្សាហកម្មកាត់ដេរគឺជាវិស័យ ឧស្សាហកម្មធំបំផុត និងផ្តល់ការងារច្រើនបំផុតនៅកម្ពុជាដោយបាន បង្កើតការងារដល់ប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស ។ ប្រាក់ចំណូលពី ឧស្សាហកម្មកាត់ដេរគឺមានចំនួនប្រហែល ១៥ % នៃផលិតផលក្នុងស្រុក សរុប (GDP) របស់កម្ពុជា ។ ក្នុងនាមជាឧស្សាហកម្មសំខាន់ជាងគេបំផុត នៅកម្ពុជា វិស័យកាត់ដេរក៏បានបង្កើតបទដ្ឋានសម្រាប់ការផ្តល់ប្រាក់ ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ និយោជិតផងដែរ ។

GMACបានឲ្យដឹងទៀតថា នៅក្នុងប្រទេសកម្ពុជាមានតែកម្មករនិយោ- ជិតនៅក្នុងឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើងប៉ុណ្ណោះដែលត្រូវ បានធានាតាមរយៈប្រាក់ឈ្នួលអប្បបរមាដែលបានកំណត់ក្នុងកម្រិតមួយ ក៏ដូចជាប្រាក់ឧបត្ថម្ភផ្សេងៗទៀតដែលច្បាប់តម្រូវ ដូចជាប្រាក់ឧបត្ថម្ភធ្វើ ការទៀងទាត់ប្រាក់សោហ៊ុយធ្វើដំណើរនិងថ្លៃស្នាក់នៅជាដើម ។ តាមរយៈ លទ្ធភាពប្រាក់ចំណូលផ្នែកលើការអនុវត្តការងារជាក់ស្តែង គួបផ្សំនឹង ប្រាក់ឧបត្ថម្ភបន្ថែមផងនោះ ធ្វើឲ្យកម្មករកាត់ដេរនៅកម្ពុជាទទួលបាន ប្រាក់ឈ្នួលល្អប្រសើរ បើធៀបនឹងកម្មករកាត់ដេរនៅតាមបណ្តាប្រទេស មួយចំនួននៅក្នុងតំបន់ ។

ស្របពេលជាមួយគ្នានេះ ឧស្សាហកម្មកាត់ដេរក៏បានយល់អំពីតួនាទី របស់ខ្លួនក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សង្គមនៅក្នុងប្រទេសកម្ពុជា និងបាន ខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍសហគមន៍ មូលដ្ឋាន ។

នៅក្នុងសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នា- យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាខួបលើកទី ១២៩ ទិវាពល- កម្មអន្តរជាតិបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែខិតខំប្រឹងប្រែងតស៊ូពុះ ពារ និងអភិវឌ្ឍន៍ដើម្បីជួយរាល់បញ្ហាប្រឈមគ្រប់បែបយ៉ាងសំដៅធានាឲ្យ ព្រះរាជាណាចក្រកម្ពុជានៅតែរក្សាបាននូវសុវត្ថិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់នៅទូទាំងប្រទេស និងរក្សាបាននូវកំណើន សេដ្ឋកិច្ច ។ កំណើនសេដ្ឋកិច្ចក្នុងអត្រា ៧,៤ % ក្នុងឆ្នាំ ២០១៣ និង ៧ % ក្នុងឆ្នាំ ២០១៤ ព្រមទាំងការដាក់ចេញការកែទម្រង់ស៊ីជម្រៅចំនួន ៥ នៅ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ ២០១៤-២០១៨ បានជំរុញបង្កើតការងារថ្មីៗក្នុងស្រុកជាច្រើន ទៀតជូនពលរដ្ឋបន្ថែមលើគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ ដែលគោលនយោបាយនេះនឹងចូលរួមចំណែកដល់ ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ។

សារទិវាខួបលើកទី ១២៩ ទិវាពលកម្មអន្តរជាតិដែលនោះបាន បញ្ជាក់ទៀតថា បើប្រៀបធៀបនឹងឆ្នាំ ២០១១ ចំនួនសហគ្រាសបានកើន

ឡើង ៥០.៣៥៩ ស្មើនឹង ១០,៩ % ។ សារលិខិតបានបញ្ជាក់ទៀតថា ទន្ទឹម នឹងនេះ រាជរដ្ឋាភិបាលបាន និងកំពុងបន្តអនុវត្តគម្រោងរោងចក្រកាត់ដេរ ប្រសើរនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត អនុសញ្ញាអន្តរជាតិ នានា ។

ជាក់ស្តែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុវត្តកំណែ ទម្រង់ បង្កើតឲ្យមានក្រុមអធិការកិច្ចការងារចម្រុះតែមួយ ដែលកន្លងមក បានធ្វើអធិការកិច្ចចំនួនប្រមាណ ៧.០០០ លើក ដោយបានដាក់កំហិត និងផាកពិន័យគ្រឹះស្ថានសហគ្រាសចំនួន ៩៣៣ រួមទាំងទប់ស្កាត់ការធ្វើ ការបន្ថែមម៉ោងលើសច្បាប់កំណត់ផងដែរ ។ ជានេះទៀត កម្ពុជាបាន ក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេស ៥ ដែលមានកិត្តិយសល្អ បំផុតក្នុងវិស័យផលិតផលសម្លៀកបំពាក់ ហើយកាលពីឆ្នាំ ២០១៤ កន្លង ទៅនេះ ប្រទេសកម្ពុជាត្រូវបានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិនៃក្រុម ប្រឹក្សាភិបាលអង្គការអន្តរជាតិខាងការងារ(ILO) សម្រាប់អាណត្តិឆ្នាំ ២០១៤ ដល់ ២០១៧ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នៅក្នុងរយៈពេល ៦ ខែឆ្នាំ ២០១៥ នេះ ក្រសួងក៏បានចេញប័ណ្ណការងារ និងសៀវភៅការងារ ជូនដល់ជនបរទេសដែលមកធ្វើប័ណ្ណការងារ និងសៀវភៅការងារមាន ចំនួន ២៥០០០ នាក់ កើនជាងឆ្នាំមុន ៥០០០ នាក់ បើប្រៀបធៀបក្នុងរយៈ ពេល ៦ ខែដូចគ្នា ។

ឯកឧត្តម**អ៊ិត សំហេង**រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា- ជីវៈ និងជាប្រធានគណៈកម្មាធិការដឹកនាំការកសាងអង្គការសហជីព និង ចលនាកម្មករនិយោជិតតាមរោងចក្រសហគ្រាសគ្រឹះស្ថានបានឲ្យដឹងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការកែលម្អជីវភាពរស់នៅ និង លក្ខខណ្ឌការងាររបស់កម្មករ និយោជិត។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក នេះ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់ចំនួន៩ លើកជាក់ស្តែងឆ្នាំ ២០១៥ ប្រាក់ឈ្នួលអប្បបរមាបានដំឡើងពី ១០០ ដល់ ១២៨ ដុល្លារអាមេរិក បើបូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះ បានធ្វើឲ្យកម្មករទទួលបានប្រាក់កើនឡើងពីចន្លោះ ១៤៧ ដល់ ១៥៦ ដុល្លារអាមេរិក ។ លើសពីនេះទៀតដោយគិតគូរលើកកម្ពស់កម្រិតជីវភាព មន្ត្រីរាជការ និងកម្មករនិយោជិត រាជរដ្ឋាភិបាលបានកែសម្រួលកម្រិត ប្រាក់បៀវត្សរ៍ជាប់ពន្ធចាប់ពី ៨០ ម៉ឺនរៀល ឡើងទៅ ព្រមទាំងបានខិតខំ បញ្ចុះថ្លៃអគ្គិសនី ទឹកតាមផ្ទះ តាមផ្ទះជួលសម្រាប់កម្មករ និយោជិត និង សិស្សនិស្សិត និងកំពុងជំរុញក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីភតិ- សន្យាពិសេសសម្រាប់វិស័យសង្គមកិច្ច ដើម្បីគ្រប់គ្រងលើការជួលផ្ទះ ជៀសវាងការដំឡើងថ្លៃជួលផ្ទះ ។

នៅក្នុងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារសម្រាប់កម្ពុជា រយៈពេល ១០ ឆ្នាំ(ឆ្នាំ២០១៥-២០២៥)ដែលរាជរដ្ឋាភិបាលគ្រោងដាក់ ចេញនៅថ្ងៃខាងមុខនេះ ក៏បានផ្តោតការយកចិត្តទុកដាក់ផងដែរនៅក្នុង ការផ្តល់ឱកាសការងារសមរម្យ និងកាន់តែច្រើនឡើងថែមទៀតសម្រាប់ ប្រជាពលរដ្ឋ ពិសេសគឺយុវជនបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈដល់យុវ- ជននិងបង្កើនប្រសិទ្ធភាពគ្រប់គ្រងទីផ្សារការងារដើម្បីដោះស្រាយការងារ ជូនប្រជាពលរដ្ឋ ការរៀបចំមុខរបរ និងឱកាសការងារ ។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជាក៏បានប្រកាសផងដែរនៅក្នុង គោលនយោបាយគណបក្ស គឺដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិ- យោជិតឲ្យកើនឡើងដល់ ១៦០ ដុល្លារអាមេរិកយ៉ាងតិចក្នុង ១ ខែ និង បង្កើនប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរហូតដល់ ១ លាន រៀល យ៉ាងតិច នាឆ្នាំ ២០១៨ ។

រយៈ ៦ ខែគ្រោះថ្នាក់ចរាចរណ៍រក្សាទុកជីវិតមនុស្សជាង ១២០០ នាក់ និងរបួសធ្ងន់ ស្រាលជិត ៤ ០០០ នាក់



ឆមាសទី ១ នៃឆ្នាំ ២០១៥ កន្លងទៅនេះ ទូទាំងប្រទេស មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៤៥៩ លើក

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួង សាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាឆមាសទី ១ នៃឆ្នាំ ២០១៥ កន្លងទៅនេះ ទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៤៥៩ លើក បណ្តាលឲ្យ ស្លាប់មនុស្សចំនួន ១២០១ នាក់ របួសធ្ងន់ ២២៩០ នាក់ និងរបួសស្រាល ១៦៩៩ នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនជនរងគ្រោះរបួសធ្ងន់ស្រាល បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០១៤ ឃើញថាឆ្នាំនេះមានការថយចុះ តែចំនួនជន រងគ្រោះដល់បាត់បង់ជីវិតមានការកើនឡើង ៤៤ នាក់។ គួររំលឹកថារយៈពេល ៦ ខែនៃ ឆ្នាំ ២០១៤ នៅទូទាំងប្រទេសមានជនរងគ្រោះបាត់បង់ជីវិត ១១៥៧ នាក់ របួសធ្ងន់ ២៤៥៥ នាក់ និងរបួសស្រាល ១៧៩៨ នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ជាង ៤០% បង្កដោយការបើកបរលើស ល្បឿនកំណត់ ។ មូលហេតុផ្សេងទៀតក្នុងនោះ ការបើកបរក្រោមឥទ្ធិពលគ្រឿង ស្រវឹង បើកផងក្នុងស្ថានភាពគ្រោះថ្នាក់ បត់ខ្វះការប្រុងប្រយ័ត្ន ការមិនពាក់មួក សុវត្ថិភាពជាដើម ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៤ របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានឲ្យដឹងថា មានជនរងគ្រោះសរុប ដល់ទៅ ចំនួន ១៥៣១៥ នាក់ ក្នុងនោះបាត់បង់ជីវិតដល់ទៅ ២២២៦ នាក់ និងរង របួសធ្ងន់ចំនួន ៦.០០៥ នាក់។ គិតជាមធ្យមចំនួនអ្នកស្លាប់ជាង ៦ នាក់និងរបួសធ្ងន់ ១៧ នាក់ ក្នុងមួយថ្ងៃ ។ ជារួមប្រមាណ ៦៩% នៃអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

គឺ ដោយសារការមិនពាក់មួកសុវត្ថិភាព។ របាយការណ៍បានបង្ហាញទៀតថាដោយ សារគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានធ្វើឲ្យកម្ពុជាខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ជាង ៣០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។

ដោយឡែក ក្នុងការស្រាវជ្រាវយ៉ាងលម្អិតមួយរបស់អង្គការមូលនិធិបង្ការ របួសអាស៊ី ដែលបានលើកយកមកបង្ហាញកាលពីពាក់កណ្តាលខែកក្កដាកន្លងទៅ នេះ បានអះអាងថា អង្គការបានធ្វើការស្រាវជ្រាវមួយដើម្បីប៉ាន់ប្រមាណអំពីចំនួន ជីវិតមនុស្សដែលអាចជួយសង្គ្រោះបាន និងចំនួនថវិកាអាចការពារពីការខាតបង់ គិតត្រឹមឆ្នាំ ២០២០ ប្រសិនបើមានការអនុវត្តច្បាប់ដែលកំណត់ឲ្យអ្នករួមដំណើរ តាមម៉ូតូ ព្រមទាំងកុមារត្រូវពាក់មួកសុវត្ថិភាព ។ ប្រសិនបើអនុវត្តដោយប្រសិទ្ធ- ភាពនូវអត្រាពាក់មួកសុវត្ថិភាពអាចឈានដល់កម្រិត ៨០% នោះ នៅឆ្នាំ ២០២០ អាចសង្គ្រោះជីវិតមនុស្សបាន ៥៦១ នាក់ ការពារអ្នករួមដំណើរតាមម៉ូតូបាន ១០៥៧៤ នាក់ ពីការរងរបួសក្បាល និងការពារបានការខាតបង់ថវិការហូតដល់ ៩៨៦១៨៤២២ ដុល្លារ ។

កម្ពុជាហូតមកដល់ពេលនេះអាចនិយាយបានថា ជនរងគ្រោះដោយគ្រោះ ថ្នាក់ចរាចរណ៍បានឈរនៅលំដាប់ទី ១ ខណៈដែលកាលពីពេលមុននេះអ្នករង- គ្រោះដោយសារគ្រាប់មីននិងគ្រាប់មីនទាន់ផ្ទះ ជំងឺអេសឌីបាននាំមុខ។ អ្វីដែលជា វិធានការចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ ច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានកែលម្អ ជាថ្មីជាមួយនឹងការកំណត់ទោសកាន់តែតឹងរ៉ឹងជាងមុន។ ច្បាប់ចរាចរណ៍ផ្លូវគោក ថ្មីនឹងត្រូវអនុវត្តយ៉ាងពេញលេញចាប់ពីឆ្នាំ ២០១៦ ខាងមុខ ។ ប៉ុន្តែទន្ទឹមនេះជា បណ្តើរៗ ដើម្បីទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នោះ ការត្រួតពិនិត្យ ល្បឿនតាមច្បាប់ថ្មីនឹងអនុវត្តចាប់ពីខែកក្កដាឆ្នាំ ២០១៥ ដោយធ្វើការដាក់ពិន័យ តាមច្បាប់ចាស់រហូតដល់ថ្ងៃទី១ ខែមករាឆ្នាំ ២០១៦ ទើបអនុវត្តការដាក់ពិន័យតាម ច្បាប់ថ្មី។ អនុក្រឹត្យស្តីពីការពិន័យអនុក្រឹត្យស្តីពីល្បឿននិងអនុក្រឹត្យស្តីពីគណៈកម្មា- ធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានតាក់តែងរួច និងបានបញ្ជូនទៅដល់ គណៈរដ្ឋមន្ត្រីហើយ ហើយអនុក្រឹត្យស្តីពីល្បឿន ក៏ត្រូវបានចុះហត្ថលេខាដោយ ប្រមុខរាជរដ្ឋាភិបាលផងដែរ ។

វិធានការសំខាន់មួយទៀត ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជ-

គន្ថេរដំណើរ ២៥



ម៉ាស៊ីនថតសុវត្ថិភាពស្វ័យប្រវត្តិត្រូវបានបំពាក់នៅតាមចំណុចភ្លើងស្កបសំខាន់ៗចំនួន ២០ គោលដៅ ក្នុងរាជធានីភ្នំពេញ

វប្បធម៌ យោធិន និងយុទ្ធនៅបក្សសម័យអង្គរ



ពលសេ:

លក្ខណៈសម្បត្តិដ៏សំខាន់ របស់អ្នកដឹកនាំ នៅសម័យបុរាណនោះ គឺសេចក្តីក្លាហានវាងវៃ ក្នុងការគ្រប់គ្រងប្រទេសជាតិ ដោយការធ្វើសឹក សង្គ្រាមបង្ក្រាបពួកវាចិនិយម និងបង្រួបបង្រួម ជាតិ ។ ការធ្វើសង្គ្រាមបង្ក្រាបដើម្បីមូលហេតុ ជាតិទឹកដីត្រូវអនុលោមតាមក្បួនខ្នាត និងក្រឹត្យ ក្រមយ៉ាងច្បាស់លាស់បំផុត ។ ព្រះរាជាខ្មែរក៏ បានការសិក្សារៀនសូត្រ ពីពួកព្រាហ្មបូជាក៏ ដែរ ដោយយកក្បួនខ្នាតឥណ្ឌាជាមូលដ្ឋាន ។

នៅសម័យអង្គរជំរុំរឿងដល់កំពូល ប្រវត្តិ- សាស្ត្របានចារពីភាពក្លាហាន និងឈ្លាសវៃ របស់ព្រះមហាក្សត្រក្នុងការបង្ក្រាបខ្មាំងសត្រូវ។ ព្រះអង្គ មិនត្រឹមតែជាអគ្គបញ្ជាការជាន់ខ្ពស់ ប៉ុណ្ណោះទេតែជាអ្នកដឹកនាំកងទ័ពទាំងមូលចូល ក្នុងសមរភូមិប្រយុទ្ធ ដោយផ្ទាល់ដូចកូនទាហាន ឯទៀតដែរ។ មានសិលាចារឹកជាច្រើនចារសរ- សេរីពីគុណសម្បត្តិព្រះមហាក្សត្រនាសម័យអង្គរ

ដូចជាសិលាចារឹកស្តុកកក់ធំថា ៖ បានចារសរ- សេរីពីស្មារព្រះហស្តវៃរហ័ស ក្នុងការប្រហារ សត្រូវ បើសត្រូវណាអ្នកអាងក្រអើតក្រទម នោះ ព្រះខ័នជ័យព្រះអង្គបីដូចព្រះក្រិស្ណ និងស្ទុះទៅ ទម្លុះហែកទ្រូងអស្សុរនោះភ្លាម ។ សិលាចារឹក នៅបាងចាកបានចារដំណាលពីព្រះបាទសុរិយា វរ្ម័នទី២ កំពុងប្រយុទ្ធក្នុងសមរភូមិព្រះអង្គលោត ឆ្ពោះពីលើទីនាំងគង្វេន្រ្ទ ទៅគង់លើក្បាលដំរី របស់សត្រូវ ហើយប្រហារសត្រូវយ៉ាងរហ័សដូច គ្រុឌដែលស្ទុះសង្រ្គប់សម្លាប់ពស់លើកំពូលភ្នំ។ រីឯសិលាចារឹកនៅប្រាសាទព្រះខ័នបានចារសរ- សេរីព្រះបាទជ័យវរ្ម័នទី៧ថា៖ ព្រះអង្គបំបាក់ ស្មារតីសត្រូវ ដោយគ្រាន់តែឃើញព្រះអង្គគង់ លើដំរីដែលកាន់សាស្ត្រាវុធយោធាធំសំបើម គួរ ឲ្យរន្ធត់យ៉ាងខ្លាំង សត្រូវបោះបង់ការប្រយុទ្ធ បិទភ្នែកចុះចាញ់ព្រះចេស្តា ពួកគេហាក់ដូចជា ពស់អស់ពីស ក៏ទម្លាក់សរទាំងឡាយចោលភ្លាម រីឯដាវព្រួញ ស្ន លំពែង ដែលត្រៀមប្រុងនឹង

ប្រយុទ្ធនោះ ក៏ហាក់ដូចជាឈប់គាំងស្ងៀមមួយ រំពេចនោះតែម្តង ។

ចំពោះពលទ័ពទាំងអស់នោះ ភាគច្រើនស្ថិត នៅក្នុងស្រទាប់ប្រជាកស្រ្ត ពុំមែនជាពលទ័ព ដែលមានបៀវត្សអ្វីទេ។ ក្នុងជីវភាពសាមញ្ញ ពួក គេមានប្រពៃណីហាត់រៀនក្បាច់ យុទ្ធសាស្ត្រ ក្បាច់គុនសម្រាប់ការពារផ្ទះសម្បែង ភូមិស្រុក និងត្រៀមជួយការពារព្រះនគរ ។

នៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន មានរូបចម្លាក់ជាច្រើន បានបង្ហាញឲ្យឃើង ឃើញរូបភាពកងទ័ពទាំងនោះប្រកបដោយមាន វិន័យរៀបរៀបរយល្អ និងមានទឹកចិត្តស្នេហា ជាតិ ពួកគេកាត់សក់យ៉ាងខ្លី ដូចច្បាប់ទាហាន សម័យបច្ចុប្បន្ន។ នៅក្នុងក្បួនទ័ព គេដើរត្រង់ ភ្លឹងតាមជួរតាមជំហាន មិនមានរកតរកូតដូច ទាហានសៀម ដែលមានភ្នាក់នៅប្រាសាទអង្គរ វត្តផ្នែកខាងត្បូងនោះឡើយ។ ពេលមានចម្បាំង ប្រជាកស្រ្តទាំងនោះ ត្រូវបានចូលជាកំណែន របស់អ្នកដឹកនាំ ។ ហើយអ្នកទាំងនោះក៏មាន គុណវិបត្តិខ្លះៗដែលត្រូវទទួលទោស ក្នុងការ ប្រព្រឹត្តល្មើសនឹងច្បាប់វិន័យ ហើយក៏មានអ្នក ទទួលគុណសម្បត្តិ បានលាភសក្ការៈរង្វាន់លើក ទឹកចិត្តជាទ្រព្យសម្បត្តិ និងទទួលបុណ្យសក្តិពី ការខិតខំបញ្ចេញស្មារតីដែល ក្នុងការប្រយុទ្ធតតាំង ជាមួយសត្រូវ ដើម្បីប្រទេសជាតិ។ ឧទាហរណ៍ ព្រះបាទជ័យវរ្ម័នទី ៧ បានកសាងប្រាសាទ បន្ទាយឆ្មារ ដើម្បីជាបូជនីយដ្ឋានរំលឹកដល់គុណ បំណាច់ព្រះរាជបុត្រព្រះអង្គព្រះនាមស្រីន្ទកុមារ និងមិត្តរួមអាវុធ ៤ នាក់ទៀត ដែលបានច្បាំង រំដោះទឹកដីជាមួយចាម និងច្បាំងបង្ក្រាបជនបះ- បោរក្នុងស្រុកមួយ មានឈ្មោះការតហុ ក្នុងរាជ ព្រះបាទយសោវរ្ម័នទី២ ហើយបានទទួលជ័យ ជំនះទាំងពីរលើក។ ទិដ្ឋភាពចម្បាំងនេះមាន ភ្នាក់ជាកស្មុតានៅប្រាសាទបាយ័ន ។

កាលនៅសម័យនោះកងទ័ពមាន៤ក្រុមគឺ៖



ពលថ្មើរជើង



ពលដំរី

១- ពលថ្មើរជើង ២-ពលដំរី ៣-ពលសេះ ៤- និងពលជើងទឹក ។

ចំពោះសម្លៀកបំពាក់កងទ័ពទាំងនោះច្រើនប្រើជាសម្លៀកបំពាក់ស្រាលៗ ដូចជាស្លៀកប៉ង ស្លៀកពាក់វណ្ណខ្លះទៀតមានខ្សែខ្លួនហើយមានជួតក្បាល ឬពាក់មួកដែលរចនាតាមបែបលក្ខណៈសត្វច្រើនប្រភេទ។

ក្នុងចំណោមអ្នកប្រយុទ្ធ ក៏មានក្រុមអ្នកដឹកនាំ

ជញ្ជូនស្បៀង ក្នុងនោះក៏មានស្រ្តីចូលរួមជាមួយបុរសដែរ។ ចំពោះមធ្យោបាយមានរទេះគោ រទេះរុញ លី សែង ទូល កែវ ពុន អ្នកទាំងនោះក៏មានកាន់អាវុធ ដាវ លំពែងដែរ។

ចំពោះអាវុធចម្បាំង ក៏មានចម្លាក់ចំនួនលើប្រាសាទនាសម័យនោះដែរ គឺមានស្នាព្រួញ



ពលដឹកជញ្ជូន

កាំបិត ដាវ លំពែង ច្បក ចំណែកគ្រឿងសម្រាប់ការពារខ្លួនមានខែលមានរាងមូល ឬបួនជ្រុងទ្រវែង ។ ផ្នែកកងទ័ពជើងទឹកគេជិះទូកចម្បាំងយ៉ាងវែងដោយមានលំអររូបនាគ ឬមករ ដែលស្រដៀងគ្នានឹងទូកយើងសម័យបច្ចុប្បន្ន។

តាមរូបភាពចម្លាក់លើសិលាប្រាសាទគ្រឿងអាវុធដែលកាន់ប្រយុទ្ធទាំងអស់ មានលក្ខណៈសម្រាប់ប្រើការប្រចាំថ្ងៃជាធម្មតា របស់ប្រជាកសិករ ប៉ុន្តែយើងមិនបានឃើញមានសេសសល់ដល់បច្ចុប្បន្ន នេះទេនោះគឺ ស្នាយន្តដែលជាអាវុធមុនសម្រាប់ដាក់លើខ្នងដំរី ឬដាក់លើរទេះរុញ បើប្រៀបនឹងសម័យបច្ចុប្បន្ន ស្នាយន្តមានលក្ខណៈដូចកាំភ្លើងធំ សម្រាប់បាញ់ឆ្កែងទៅឆ្ងាយ។ អ្នកស្រាវជ្រាវខ្លះនិយាយថាប្រភេទអាវុធនោះប្រហែលនាំចូលពីប្រទេសចិន ប៉ុន្តែត្រូវប្តូរបុរសខ្មែរកែច្នៃអាវុធនេះ ឲ្យឆ្ងាយជាស្នាយន្ត ឬអាវុធខ្មែរសុទ្ធសាធ ។



ពលជើងទឹក

តមកពីទំនៀម ២៣

ធានីភ្នំពេញបាន និងកំពុងបំពាក់ម៉ាស៊ីនចតសុវត្ថិភាពស្វ័យប្រវត្តិនៅតាមចំណុចភ្លើងស្កបសំខាន់ៗ។ ភ្លើងស្កបសំខាន់ៗតាមផ្លូវដែលត្រូវបានបំពាក់កាមេរ៉ាសុវត្ថិភាពសរុបមានចំនួន ២០ គោលដៅដូចខាងក្រោម។ ក្នុងនោះទី១.ចំណុចភ្លើងស្កបចម្រុះជ្រូកក្បាលច្នៃ ២.ភ្លើងស្កបក្រសួងមហាផ្ទៃ ៣.ភ្លើងស្កបចំការមន ៤.ភ្លើងស្កបបូកគោ ៥.ភ្លើងស្កបពេទ្យចិន ៦. ភ្លើងស្កបទូកអាល្លឺម៉ង់ ៧.ភ្លើងស្កបផ្សារអូរឫស្សី ៨.ភ្លើងស្កបផ្សារថ្មី ៩.ភ្លើងស្កបសួនកាណាឌីយ៉ា ១០. ភ្លើងស្កបសណ្ឋាគារណានជីង ១១. ភ្លើងស្កបក្រសួងការពារជាតិ ១២. ភ្លើងស្កបវិទ្យាល័យសន្ធរមុំក ១៣. ភ្លើងស្កបទេពជន ១៤. ភ្លើងស្កបម៉ុងឌីយ៉ាល់ ១៥. ភ្លើងស្កបផ្សារដើមគ ១៦. ភ្លើងស្កបអាងទឹកអូឡាំពិក ១៧. ភ្លើងស្កបនាងគង្គីង ១៨.ភ្លើងស្កបផ្សារដេប៉ូ ១៩.ភ្លើងស្កបអូឡាំពិក និង២០.ភ្លើងស្កបផ្សារអំពៅ ២ ។

គិតចាប់ពីថ្ងៃទី ១៣ ខែកក្កដាមក កម្លាំងអគ្គស្នងការនគរបាលជាតិបានបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ២ គោលដៅដូចខាងលើ។ គឺគោលដៅភ្លើងស្កបផ្សារអំពៅ ២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងខណ្ឌផ្សារអំពៅនិងគោលដៅទី ២.ភ្លើងស្កប

បូកគោស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្សនៃខណ្ឌចំការមន ។

ការបំពាក់កាមេរ៉ាសុវត្ថិភាពខាងលើ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់បទល្មើសលួចឆក់ប្លន់ ក៏ដូចជាការណែនាំគ្រោះថ្នាក់ចរាចរណ៍និងការមិនគោរពច្បាប់ចរាចរណ៍ពីអ្នកដំណើរទូទៅបំពានស្លាកសញ្ញាភ្លើងស្កប។ សមត្ថកិច្ចនឹងធ្វើការដាក់ពិន័យទៅតាមកស្មតាងជាក់ស្តែង ដែលមានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពនោះ ។

ដើម្បីឈានទៅកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ កត្តាសំខាន់បំផុតគឺធ្វើមធ្យោបាយកាត់បន្ថយល្បឿន។ មានន័យថា គ្រប់គ្នាដែលធ្វើចរាចរណ៍លើផ្លូវសាធារណៈត្រូវតែគោរពច្បាប់ចរាចរណ៍ មានការយល់ដឹងច្បាស់លាស់អំពីច្បាប់ចរាចរណ៍មានការយោគយល់ចំពោះគ្នា ការបើកបរដោយប្រុងប្រយ័ត្ន និងប្រកបដោយការទទួលខុសត្រូវ ។ កត្តាផ្លូវ កត្តាស្លាកសញ្ញាចរាចរណ៍ កត្តាភ្លើងបំភ្លឺ។ល។ ក៏ជាកត្តាចូលរួមយ៉ាងសំខាន់ផងដែរ ។ ទន្ទឹមនេះ ការត្រួតពិនិត្យការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពពីសមត្ថកិច្ចក៏ជាកត្តាសំខាន់មួយទៀតផងដែរ។



២០១៥ ជាឆ្នាំជាប់កំណត់ត្រានៃលំហូរចូលជនចំណាកស្រុកនៅកាន់អឺរ៉ុប



ទិដ្ឋភាពជនចំណាកស្រុកពីទ្វីបអាហ្វ្រិក

ចំនួនជនចំណាកស្រុក នៅទូទាំងពិភពលោកឆ្នាំ ២០១៥ នេះកាន់តែមានចំនួនច្រើនឡើងៗ ជាប់ក្នុង កំណត់ត្រា ដោយសារតែមានអ្នករត់ពន្ធមនុស្សធ្វើ សកម្មភាពយ៉ាងគំរើងបំផុត ដោយពួកគេទាំងនោះ បានឆ្លៀតឱកាសក្នុងពេលមានភាពច្របូកច្របល់នៅ អាហ្វ្រិក នៅមជ្ឈិមបូព៌ា និងប្រទេសមួយចំនួននៅអាស៊ី ដូចជាមីយ៉ាន់ម៉ា និងបង់ក្លាដេស។ នេះជាការលើក ឡើងរបស់លោក Fabrice Leggeri ប្រធានគណៈកម្ម- ការព្រំដែនរបស់សហភាពអឺរ៉ុប ។ លោក Leggeri ជា នាយកប្រតិបត្តិរបស់ Frontex ដែលជាទីភ្នាក់ងារប្រតិ- បត្តិការព្រំដែនរបស់សហភាពអឺរ៉ុបបានលើកឡើងថា មានជនស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍ ខុសច្បាប់យ៉ាងច្រើន បានទៅដល់បណ្តាប្រទេសនៅ អឺរ៉ុបតាមរយៈការឆ្លងកាត់មហាសមុទ្រ មេឌីទែរ៉ាណេ ហើយក៏មានមនុស្សរាប់ម៉ឺននាក់បានស្លាប់ ក្នុងគ្រោះ ថ្នាក់ពេលឆ្លងកាត់មហាសមុទ្រនោះដែរ។ ប្រទេសលី- ប៊ីកំពុងបោះពុម្ពផ្សាយដាក់ក្បាលចុះ ធ្លាក់ចូលក្នុងភាពច្របូក ច្របល់យ៉ាងអនាធិបតេយ្យ បង្កើតបាននូវបរិយាកាស ល្អសម្រាប់ពួករត់ពន្ធមនុស្ស ធ្វើសកម្មភាពរត់ពន្ធ មនុស្សគេចចេញពីសង្គ្រាម និងភាពក្រីក្រក្នុងពិភពអា- រ៉ាប់ និងអនុតំបន់សាហារ៉ាធ្វើដំណើរតាមទូកណែនៗ ទៅកាន់អឺរ៉ុប សំខាន់ទៅកាន់ប្រទេសដែលនៅជាប់ ប្រទេសអ៊ីតាលី។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នេះជនចំណាកស្រុករហូតដល់មកពីសហភាពមីយ៉ាន់ ម៉ា និងជនចំណាកស្រុកបង់ក្លាដេសរាប់ពាន់នាក់បាន បង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិ។ ស្ថានភាពជនចំណាកស្រុកទាំងនេះ ស្ថិតក្នុងគ្រោះ មហន្តរាយនិងការគំរាមកំហែងដល់អាយុជីវិតរាប់ពាន់ នាក់ ដោយសារតែធ្វើដំណើរឆ្លងកាត់មហាសមុទ្រអត់

បាយអត់ទឹក និងការធ្វើទារុណកម្ម ។ ទូកខ្លះដែលមាន ជនចំណាកស្រុកជាច្រើនរយនាក់ ត្រូវគេបញ្ជូនទៅ ច្រាំងដីគោកមកកណ្តាលសមុទ្រវិញ។ លោក Leggeri បាននិយាយថាចំនួន ជនចំណាកស្រុកចាប់ផ្តើមកើន ឡើងតាំងពីខែមករាមកម្ល៉េះ ហើយដែលទីភ្នាក់ងារ របស់លោកបាននិយាយថា ជាការឆ្លងកាត់មិនធម្មតា មួយចូលទៅក្នុងទ្វីបអឺរ៉ុប ពីគ្រប់ចំណុចព្រំដែនទាំង អស់មានកម្រិតខ្ពស់ក្នុងកំណត់ត្រា ។ មន្ត្រីម្នាក់បាន និយាយពីចំនួនជនចំណាកស្រុកក្នុងមួយខែៗ មាន ជាង ៥ ៦០០ នាក់ បើទោះបីជាមានព្យុះត្រជាក់ និង ធាតុអាកាសដ៏ងាយយ៉ាងណាក៏ដោយ ដែលជាធម្មតា អ្នករត់ពន្ធមនុស្សមានការខ្លាចរអែងណាស់ ចំពោះ បញ្ហានោះ។ នៅពេលដែលសួរថាតើឆ្នាំ ២០១៥ ជាឆ្នាំ ជាប់កំណត់ត្រាមែនដែរឬទេ សម្រាប់បញ្ហាអន្តោ- ប្រវេសន៍ និងជនចំណាកស្រុក លោក Leggeri បាន ឆ្លើយថា ពិតមែនហើយប្រសិនបើនិន្នាការបច្ចុប្បន្នត្រូវ បានអះអាងនោះ ។

កាលពីឆ្នាំ ២០១៤ មានជនចំណាកស្រុកឆ្លងដែន ទៅកាន់អឺរ៉ុបប្រមាណ ៣០០ ០០០ នាក់ ។ បើយោង តាមទិន្នន័យរបស់អង្គការសហប្រជាជាតិ បង្ហាញថា យ៉ាងហោចមានជនចំណាកស្រុក ២១៨០០០ នាក់ បានចូលទៅកាន់អឺរ៉ុបដោយឆ្លងកាត់មហាសមុទ្រមេឌី ទែរ៉ាណេ ។ ផ្លូវសំខាន់ៗផ្សេងទៀតសម្រាប់ជន ចំណាកស្រុក គឺផ្លូវគោកចេញពីមជ្ឈិមបូព៌ា ទៅកាន់ ភាគខាងលិចតំបន់បាល់កង់រួចហើយឆ្លងចូលទៅអឺរ៉ុប តែម្តង ។ លោក Fabrice Leggeri បាននិយាយថា មាន មូលហេតុជាច្រើន ដោយសារស្ថានភាពភូមិសាស្ត្រ នយោបាយនៅក្នុងប្រទេសស៊ីរី និងនៅមជ្ឈិមបូព៌ា និង ដោយសារនៅក្នុងប្រទេសលីប៊ី ជាប្រទេសមួយដែល

អាចនិយាយបានថា ជាប្រទេសដែលអន់ថយបំផុត ហើយមិនមានរដ្ឋាភិបាល ធ្វើការគ្រប់គ្រងទឹកដីឲ្យ មានប្រសិទ្ធភាពនោះទេដែលមូលហេតុនោះ ហើយ បង្កភាព ងាយស្រួលដល់បណ្តាញឧក្រិដ្ឋកម្មនៅទី នោះ គឺពួករត់ពន្ធមនុស្សធ្វើសកម្មភាពយ៉ាងគំរើង។ មានករណីមួយក្នុងខែឧសភានេះ គឺពួករត់ពន្ធមនុស្ស នៅលើទូកជាមួយពួកចំណាកស្រុកបានទាញកាំភ្លើង ចេញតំរាមបាញ់ឆ្នាំសមុទ្រ អ៊ីតាលី សម្លាប់ចោលគ្រា ដែលឆ្នាំសមុទ្រកំពុងប្រឹងប្រែងអូសទូកលើផ្ទៃដោយ ជនចំណាកស្រុកយ៉ាងណែនទៅកាន់កំពង់ផែ។ លោក បន្តថា ពួករត់ពន្ធមនុស្សចង់ឲ្យទូកត្រឡប់ទៅ កន្លែង ដើមវិញដើម្បីពួកគេអាចរៀបចំការធ្វើដំណើរ តាមទូក ម្តងទៀត និងបានប្រាក់ម្តងទៀត។ អង្គការ Frontex ជា ទីភ្នាក់ងារទទួលបន្ទុកបេសកកម្មល្បាត តាមមហា សមុទ្រ មេឌីទែរ៉ាណេ ដែលជាបេសកកម្មការពារ សមុទ្ររបស់សហភាពអឺរ៉ុប ត្រូវបានគេឲ្យឈ្មោះថា Operation Triton ដែលបានចាប់ផ្តើមការងារតាំងពីខែ វិច្ឆិកាឆ្នាំ ២០១៤ នៅពេលដែលប្រទេសអ៊ីតាលីទម្លាក់ ចោលកម្មវិធី Mare Nostrum ដែលបានជួយសង្គ្រោះ ជីវិតជនចំណាកស្រុកបាន ១០០ ០០០ នាក់កាលពីឆ្នាំ ២០១៤ ។

កាលពីឆ្នាំ ២០១៤ ជនចំណាកស្រុកឆ្លងកាត់ មហាសមុទ្រមេឌីទែរ៉ាណេប្រមាណ ៣៣០០ នាក់ បានស្លាប់ហើយកាលពីដើមខែឧសភា ឆ្នាំ ២០១៥ នេះមាន ៣០០ នាក់ទៀត ត្រូវគេជឿថា បានស្លាប់ បន្ទាប់ពីពួកគេចាត់ចេញពីប្រទេសលីប៊ី តាមកូនកៅ ស៊ី ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជា ជាតិ UNHCR បាននិយាយថា Operation Triton ធ្វើ សកម្មភាពមិនទាន់គ្រប់គ្រាន់នៅឡើយទេដោយបាន ជំរុញឲ្យអឺរ៉ុបស្វែងរកដំណោះស្រាយថ្មី។ លោក Leg- geri បាននិយាយថា Operation Triton ដែលមានផែន ការបញ្ចប់ការងារនៅចុងខែមករា ឥឡូវបានបន្តឲ្យ ពេញមួយឆ្នាំ ២០១៥ ដោយរហូតមកទល់ពេលនេះ បានជួយសង្គ្រោះជីវិតមនុស្សបាន ៩ ០០០ នាក់ហើយ ។ លោក Leggeri បានអំពាវនាវទៅកាន់រដ្ឋសមាជិក សហភាពអឺរ៉ុប ឲ្យជួយផ្តល់នាវា និងយន្តហោះដែល ត្រូវការចាំបាច់ សម្រាប់ប្រតិបត្តិការដំណើរការទៅ មុខ។ Frontex មិនមានប្រភពធនប្រតិបត្តិការ ផ្ទាល់ខ្លួនទេ ។

លោក Leggeri បាននិយាយថាយើងត្រូវតែត្រៀម ខ្លួនប្រឈមនឹងឆ្នាំដ៏លំបាកនេះ ហើយខ្ញុំបានអំពាវនាវ ឲ្យរដ្ឋសមាជិកចូលរួមជំរុញលើកទឹកចិត្ត តាមរយៈ មធ្យោបាយជាមណ្ឌលយន្តហោះជាដើម ។



រោគសញ្ញា ១០ ដែលបង្ហាញថា អ្នកអាចបានកើតមហារីក

ការស្រាវជ្រាវថ្មីមួយនេះ ដែលប្រកាសលើទស្សនាវដ្តី Daily mail ឲ្យដឹងថា មនុស្សម្នាក់ក្នុងចំណោម ២នាក់ កើតក្រោយឆ្នាំ ១៩៦០ មានលទ្ធភាពរីកចម្រើន មហារីកនៅពេលវាស់មួយចំនួនក្នុងជីវិតរបស់គេ ។

ជាមួយនឹងហានិភ័យកើនឡើងយ៉ាងលឿន នៃជំងឺមហារីក ពួកជំនាញការប្រមូល ២/៣ នៃចំនួនកុមារនាពេលបច្ចុប្បន្ននេះ នឹងត្រូវបានវិនិច្ឆ័យកើតជំងឺគួរឲ្យខ្លាចនេះ ។ ប៉ុន្តែក្នុងករណីជាច្រើន ការវិនិច្ឆ័យនឹងនាំមកនូវភាពខុសប្លែករវាងការវាស់នៅ និងការស្លាប់ សម្រាប់អ្នកជំងឺមហារីក ។

ការសិក្សាស្រាវជ្រាវមួយ របស់ពួកអ្នកវិទ្យាសាស្ត្រ តំណាងឲ្យពួកអ្នកស្រាវជ្រាវមហារីកអង់គ្លេសបានឲ្យដឹងថា ជិតពាក់កណ្តាលនៃអ្នកជួបសញ្ញាមហារីកបានអត្តនាម័តមិនទៅរកគ្រូពេទ្យ ។ ប៉ុន្តែពួកជំនាញការ នៃបណ្តាអង្គការសប្បុរសធម៌ ទូទាត់ប្រសិនបើអ្នកឬសមាជិកម្នាក់ក្នុងគ្រួសាររបស់អ្នកកំពុងមានរោគសញ្ញា ១ ក្នុង ១០ រោគសញ្ញាខាងក្រោមនេះ ចូរប្រញាប់ទៅជួបវេជ្ជបណ្ឌិតភ្លាមមួយរំពេច ៖

១. ក្អកត្រាំត្រង់ឬក្អកសម្លេងអាចចង្អុលបង្ហាញមហារីកសួត។

២. ការប្រែប្រួលមួយក្នុងការលេចឡើងរបស់ប្រជ្រុយអាចមានន័យថាអ្នកកើតមហារីក ស្បែក។

៣. ការប្រែប្រួលមួយមិនឈប់ឈរក្នុងទម្លាប់បន្ទោរបងអាចជាសញ្ញារបស់មហារីកពោះវៀន។

៤. ស្នាមដំបៅមួយមិនសះ -ចំណុះទៅលើកន្លែងត្រូវដំបៅបើដំបៅមាត់អាចមានន័យថាមហារីកមាត់។

៥. ពិបាកលេប អាចមានន័យថាមនុស្សម្នាក់កំពុងកើតមហារីកបំពង់អាហារ ។

៦. ស្រកទម្ងន់មិនអាចបកស្រាយបាន អាចជាសញ្ញាមហារីកមួយចំនួន។

៧. ប្រែប្រួលជាប់រហូតទម្លាប់បត់ជើងតូចអាចជាសញ្ញាមួយរបស់មហារីកព្រោះនោម និងមហារីកត្រពេញប្រូស្តាតបុរស។

៨. ឈឺមិនច្បាស់មូលហេតុអាចជាសញ្ញាព្រមានសញ្ញាជំងឺមហារីកជាច្រើន។

៩. ឈឺត្រាំត្រង់មិនបកស្រាយបានអាស្រ័យទៅតាមកន្លែង អាចមានបង្ហាញជំងឺមហារីកច្រើនប្រភេទ។

១០. ហូរឈាមមិនដឹងច្បាស់មូលហេតុ ចំណុះទៅនឹងកន្លែងហូរឈាម ដែលអាចជាមហារីកពោះវៀន មហារីកមាត់ស្បែក។

ឱកាសនេះសំខាន់កើតមហារីក


មហារីកសួត : ៩៦% នៃស្ត្រីនៅសំបុត្របានតិចបំផុត ១ ឆ្នាំ ៨៥% បន្តបាន ៥ ឆ្នាំ និង ៧៨% នៅរស់រាន ១ ទសវត្សរ៍ ។

មហារីកស្បែក : ៨៨% នៃបុរសកើតជំងឺនៅរស់បន្តពី៥ឆ្នាំឡើងទៅ។

មហារីកសួត : មានតែ៨% នៃបុរសនៅមានជីវិតក្នុង៥ឆ្នាំឡើងទៅប្រៀបនឹង១២% នៅលើស្ត្រី។

មហារីកត្រពេញប្រូស្តាត : ប្រមាណ៨៩% នៃអ្នកជំងឺនៅរស់បន្តបាន៥ឆ្នាំឡើងទៅ ។

មហារីកពោះវៀន : ៥៩% នៃអ្នកជំងឺជាបុរសនៅរស់បាន៥ឆ្នាំឡើងចំពោះស្ត្រីមាន៥៨% ។



មហារីកសួត : ៩៦% នៃស្ត្រីនៅសំបុត្របានតិចបំផុត ១ ឆ្នាំ ៨៥% បន្តបាន ៥ ឆ្នាំ និង ៧៨% នៅរស់រាន ១ ទសវត្សរ៍

ហានិភ័យកើតមហារីកដោយការប្រើម៉ាស៊ីនត្រជាក់ក្នុងរថយន្ត



ក្នុងពេលប្រើប្រាស់រថយន្ត អាចបង្កគ្រោះដល់សុខភាព ពិសេសគឺការបើកម៉ាស៊ីនត្រជាក់ភ្លាមពេលឡើងរថយន្ត ដែលអាចនាំដល់ហានិភ័យកើតជំងឺមហារីក

ទម្លាប់ខុសឆ្គងក្នុងពេលប្រើប្រាស់រថយន្ត អាចបង្កគ្រោះថ្នាក់ស្មានពុំដល់សម្រាប់សុខភាព ពិសេសគឺការបើកម៉ាស៊ីនត្រជាក់ភ្លាម ពេលឡើងរថយន្តអាចនាំដល់ហានិភ័យកើតជំងឺមហារីក។

តាមអ្នកជំនាញការ ទម្លាប់នេះជាកំហុសឆ្គងធ្ងន់ធ្ងរមួយ ។ ត្រូវចាំថា កុំបើកម៉ាស៊ីនត្រជាក់ភ្លាម ក្រោយ

ពេលទើបចូលក្នុងរថយន្ត គឺត្រូវបើកកញ្ចក់ចោល២-៣នាទីសិន ទើបបើកម៉ាស៊ីនត្រជាក់ជាក្រោយ ។ តាមការស្រាវជ្រាវ, តាមដាននាឡិកាវាស់ល្បឿន, កម្រិតប្រេងសាំង.....នៅខាងមុខរថយន្ត, កន្លែងអង្គុយ, បំពង់នាំខ្សែស្មៅត្រជាក់, ពោលគឺ របស់ធ្វើពីជ័រទាំងអស់នៅក្នុងរថយន្ត នឹងបញ្ចេញ BenZenសារជាតិមួយបង្ក

មហារីកខ្លាំងបំផុត ។ ពុំត្រឹមតែបង្កមហារីក, សារជាតិនេះនៅគ្រោះថ្នាក់ចំពោះឆ្អឹងបង្កឲ្យខ្វះឈាមនិងធ្វើឲ្យថយចុះកោសិកាឈាមស ។ ប្រាស្រ័យយូរអង្វែងអាចបង្កជាជំងឺមហារីកឈាម និងធ្វើឲ្យកើនហានិភ័យកើតជំងឺមហារីកមួយចំនួន ។ វាក៏អាចធ្វើឲ្យស្ត្រីមានគភ៌រលូតកូនផងដែរ។

អ្នកជំនាញបានឲ្យដឹងថា កម្រិត BenZenក្នុងផ្ទះត្រូវបានអនុញ្ញាត គឺ ៥០ មីលីក្រាម ក្នុង១ sq.ft (ប្រហាក់ប្រហែល ៤,៦៥ ម៉ែត្រការ៉េ)។ ប៉ុន្តែថយន្តមួយចតក្នុងផ្ទះ ដោយបិទកញ្ចក់ នឹងផ្ទុក ៤០០ ទៅ ៨០០ មីលីក្រាម BenZen, ស្មើ៨ដងកម្រិតអនុញ្ញាត។

ប្រសិនបើប្រមាណនេះនៅស៊ីតុណ្ហភាពលើស ៦០ដឺក្រេ, កម្រិតBenZen នឹងឡើងដល់ ២០០០ ទៅ ៤០០០មីលីក្រាម, ស្មើ៤០ដងប្រៀបនឹងកម្រិតសុវត្ថិភាព ។ ដូច្នេះ ដើម្បីបញ្ចៀសហានិភ័យមហារីកពីថយន្តរបស់អ្នក ចូរបើកកញ្ចក់ឲ្យខ្យល់ចេញចូលសិនមុនពេលបើកម៉ាស៊ីនត្រជាក់។



បន្ទាយមានជ័យ : កសិករមួយចំនួន ដាក់មកដាំបន្លែបន្លែម

ជាខេត្តស្ថិតនៅភាគខាងលិចនៃប្រទេស ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ស្ថានភាពរស់នៅរបស់ប្រជាជនខេត្តនេះក៏លាយចម្រុះគ្នាផងដែរ ។ ប្រជាជនមួយភាគធំជាកសិករធ្វើស្រែ ចម្ការ និងមួយចំនួនទៀត ជាអាជីវករ ពាណិជ្ជករ សិប្បករ មន្ត្រីបុគ្គលិករាជការ កងកម្លាំងប្រដាប់អាវុធ ។

បច្ចុប្បន្នកសិករនៅខេត្តនេះក្រៅពីការធ្វើស្រែចម្ការនិងដាំរុក្ខជាតិយកផ្លែយកមើមសម្រាប់លក់ដូរ មួយចំនួនធំក៏បានដាក់មកដាំដំណាំបន្លែ ដំណាំយកផ្លែរយៈពេលខ្លីបន្ថែមទៀតផងដែរ ។ នេះដោយសារតែដំណាំប្រភេទនេះមានទីផ្សារទាក់ទាញធំគួរសម ។ តែទន្ទឹមនឹងការប្រែប្រួលថ្មីរបស់កសិករលើដំណាំបន្លែ ផលិតផលកសិកម្មមួយនេះនៅពុំទាន់ឆ្លើយតបនឹងតម្រូវការក្នុងខេត្ត និងលក់ដូរទៅកាន់តំបន់ដទៃទៅឡើយ ដែលជាហេតុធ្វើឲ្យតម្លៃកសិផលប្រភេទនេះនៅខ្ពស់នៅឡើយ ។

កសិករឈ្មោះ **វិនុត** អាយុ ៣៥ ឆ្នាំ រស់នៅភូមិរាំងកេត ឃុំបុស្សីក្រោក ស្រុកមង្គលបុរីបានប្រាប់ឥសាន្តអំពីប្រជាជនថា ខ្លួនមិនដែលធ្វើចំណាកស្រុកឡើយ ហើយនៅតែមានសង្ឃឹមនិងតែងទទួលផលពីដីដាំបន្លែ លើទំហំដីសរុបត្រឹមតែ៤អ៊ែរ (១អ៊ែរស្មើ៤០ម៉ែត្រក្រឡា) នៅទំនាបជាប់មាត់ស្ទឹងមង្គលបុរីក្នុងភូមិនេះ ។ កសិកររូបនេះបន្តថា ក្នុងមួយឆ្នាំៗខ្លួនដាំដំណាំចម្រុះជាលក្ខណៈគ្រួសារ ដើម្បីលក់ដូរបានចំនួន ៣ ដង លើកលែងតែរដូវវស្សាត្រូវទឹកលិច។ លើដីនោះ ខ្លួនបានដាំត្រសក់ផ្កា ត្រសក់ស្រូវ ត្រឡាច នៅដើមរដូវវស្សានេះ ។

កសិករ **វិនុត** រំលឹកថា កាលពីចុងរដូវវស្សា និងរដូវប្រាំងខ្លួនបានដាំស្ពៃ និងបន្លែចម្រុះដែរ។



កសិករ និងអ្នកមានប្រាក់ច្រើន ដាក់ទៅធ្វើស្រែនៅស្រុកភ្នំស្រុក



បន្ទាយទាហាន ប៉ុស្តិ៍នគរបាល និងសាលារៀន តែងដាំបន្លែបែបនេះ

ស្តាប់អ្នកដាំបន្លែនិយាយ

មន្ត្រីកសិកម្មខេត្តបានទទួលស្គាល់ថា សព្វថ្ងៃពិនិត្យជារួមភាគច្រើនកសិករជាអ្នកភូមិឬអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ កាន់តែមានចំណូលចិត្តបរិភោគបន្លែដាំក្នុងស្រុក ទាំងដាំ

បែបធម្មជាតិ ទាំងដាំប្រើដីប្រើថ្នាំគីមី។ ហេតុនេះតម្រូវការក្នុងទីផ្សារបន្លែបានកើនឡើង ។ ប៉ុន្តែការដាំដុះបន្លែ និងដំណាំយកផ្លែរយៈពេលខ្លីក្នុងរដូវប្រាំងនិងដើមរដូវវស្សាឆ្នាំ ២០១៥-២០១៦ នេះ កសិករដាំដុះនៅមានកម្រិត ។

ការដាំដំណាំបន្លែ ឬដំណាំយកផ្លែរយៈពេលខ្លីនេះក៏ត្រូវទៅស្ថាបស្ទង់ទីផ្សារបន្លែ ក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណដែរថាតើត្រូវការអ្វីខ្លាំង? ហើយយើងត្រូវដាំបន្លែ និងដំណាំយកផ្លែរយៈពេលខ្លីតម្រូវតាមទីផ្សារនោះ ។ ធ្វើ





ដំណាំនានានៅក្រុងសិរីសោភ័ណ



បន្លែរបស់កសិករ យ៉ន ចន្ទរ នៅភូមិនាងកេត ស្រុកមង្គលបុរី

បែបនេះទើបធានាថា កសិកររបស់យើងមិនមានបញ្ហាទីផ្សារ ។ នេះជាពិសោធន៍ដែលគាត់ធ្លាប់បានជួបនិងធ្វើនាគ្រាកន្លងទៅ ។

តាមពិតការដាំបន្លែក៏ត្រូវការដើមទុននិងការព្យាយាមផងដែរ ពិសេសភាពខុសៗគ្នានិងប្រភេទប្រេងដោយយកចិត្តទុកដាក់ ។ លើផ្ទៃដីដែលកសិករ **រស្មី** បានធ្វើគឺគាត់បានដាក់ប្រើប្រាស់ប្រព័ន្ធស្រោចស្រព ដោយបំពង់ខ្យោចទឹកពីម៉ាស៊ីន និងកូនអាងតូចល្មមមួយដើម្បីលាយជីទុកដាក់ដំណាំ ។ ការងារនេះ មានការធ្វើដី ការលាយជី ការរែទំនាំដោយត្រូវប្រើកម្លាំងមនុស្សផ្ទាល់។ កសិកររូបនេះបានពន្យល់ថា ដើម្បីបានទទួលផលការដាំដុះ បែបប្រពលវប្បកម្មនេះ ចៀសមិនផុតពីការប្រើជីគីមីលាយជាមួយជីធម្មជាតិក្នុងស្រុកដែលអាចរកបាន ។

ដោយសម្លឹងទៅរកបន្លែរបស់លោក កសិកររូបនេះបញ្ជាក់ថា ដោយសារការគ្រប់គ្រងគ្នាខាងលើដំណាំត្រសក់ស្រូវ ១ ដើម្បីរបស់គាត់អាចហូចផលកើនពី ៥ ផ្លែទៅដល់ ១៥ ផ្លែឯណោះ។ ប៉ុន្តែ ផលវាមិនមានសារធាតុគីមីខ្លាំងដូចផលិតផលនាំចូលពីប្រទេសជិតខាងឡើយ ។ ត្រសក់ស្រូវ ១ គីឡូក្រាមអាចលក់ដុំបានតម្លៃពី ១ ៥០០ ទៅ ២.០០០ រៀល។ ត្រសក់ទុំ ១ ផ្លែមានទម្ងន់ពី ៣ ទៅ ៤ គ.ក្រ។ អាចនិយាយរួមថា ត្រសក់ស្រូវទុំក្នុង១រដូវរកចំណូលបានពី ២,៥ លានទៅ ៣,៥ លានរៀល ។ ដោយឡែកដំណាំត្រសក់ផ្លូវត្រឡាច ននោង.....ក្នុង១រដូវក៏លក់បានពី ២ ទៅ ៣ លានរៀលដែរ។ បូកផ្សំទៅក្នុង ៣ រដូវក្នុង ១ ឆ្នាំគឺទទួលបានចំណូលសមល្មមនឹងទ្រទ្រង់ជីវភាពបានប្រសើរដែរ ។

គេបានកត់សម្គាល់ឃើញថា នារដូវប្រាំងនិងដើមរដូវវស្សាឆ្នាំ ២០១៥-២០១៦ នេះដំណាំបន្លែ ដំណាំហូបផ្លែក្នុងស្រុកមានប្រជាប្រិយភាពខ្លាំង ដោយសារមានតម្រូវការលើទីផ្សារខ្ពស់ ។ ដោយសារឆ្នាំនេះមានអ្នកដាំនៅតិចនៅឡើយផង ជាហេតុនាំឲ្យផលិតផលកសិករទាំងនេះឡើងថ្លៃគួរសម ។

ស្ត្រីឈ្មោះ **យ៉នចន្ទរ** អាយុ ៣៥ ឆ្នាំកសិករភូមិនាងកេត ឃុំបួស្សីក្រោកបានប្រាប់ទស្សនាវដ្តីប្រជាជនដែរថា ខ្លួនដាំដំណាំបន្លែស្ពៃក្រញាញ់ស្ពៃផ្លែក៏ចយ(ស្ពៃស្លាបទា)ខាត់ណា សាឡាត់ លើផ្ទៃដីតែ ១ រ៉ែនៅមាត់ស្ទឹងសិរីសោភ័ណ។ ក្នុង ១ ឆ្នាំអាចដាំបានពី ៣ ទៅ ៤ ដង។ ក្នុងនោះដំណាំស្ពៃខាត់ណាដាំរយៈពេល ២០ ថ្ងៃ (បើអាកាសធាតុត្រជាក់) ទៅ ២៥ ថ្ងៃ (បើក្ដៅ) នឹងហូចផល។ សាឡាត់ ស្ពៃដទៃទៀតក៏ប្រើរយៈពេលប្រហែលគ្នានេះដែរ ។

កសិកររូបនេះបន្តថា ឆ្នាំនេះបន្លែកាន់តែត្រូវបានព្រោះអ្នកហូបចុកក្នុងខេត្តចូលចិត្ត និងត្រូវការច្រើនប្រើឲ្យគោជនីយដ្ឋាន អាហារដ្ឋានជាដើម ។ ដោយសារអ្នកដាំតិចផងក៏នាំឲ្យឡើងថ្លៃ។ គីឡូក្រាមដុំក្នុង ១ គ.ក្រ ស្ពៃខាត់ណាតម្លៃជាង ៣ ០០០ រៀល ។ សាឡាត់ថ្លៃជិត ៧ ០០០ រៀល។ ស្ពៃក្រញាញ់ថ្លៃ ២ ៥០០ រៀល ។

ខុសពីកសិករមុនកសិករ **យ៉នចន្ទរ** ព្យាករថាដំណាំរបស់គាត់ ប្រើប្រាស់ជីគីមីតិចតួចបំផុត។ គាត់ប្រើជីធម្មជាតិ ដែលអាចរកបានក្នុងមូលដ្ឋានដូចជាអាចម៍ទា អាចម៍គោក្របីផ្សំគ្នានឹងជីកំប៉ុស្តិ៍ ។

ស្ត្រី **ចន្ទរ** បាននិយាយដោយញញឹមថាផល

ចំណូលពីការដាំដុះក្នុង ៣ ទៅ ៤ លើកនៃការដាំដុះក្នុង ១ ឆ្នាំ ត្រូវសារកសិករតូចមួយនេះសល់ក្រៅពីចាយវាយប្រមាណពី ២០០០ ទៅ ២៥០០ ដុល្លារអាមេរិកដែរ ។

គួររំលឹកថា កសិករដែលងាកមកចាប់អារម្មណ៍លើការដាំបន្លែ ឬដំណាំយកផ្លែរយៈពេលខ្លីនៅខេត្តបន្ទាយមានជ័យបច្ចុប្បន្ន គឺជាប្រជាពលរដ្ឋ ដែលរស់នៅតំបន់មានទឹកស្រោចស្រពគ្រប់គ្រាន់ដូចជាក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ។ ដោយឡែកតម្រូវការទីផ្សារដំណាំបន្លែនេះក៏ដោយសារតែទទួលស្គាល់ថាបន្លែដែលដាំនៅក្នុងស្រុកប្រើប្រាស់ជីគីមីតិចតូចជាងបន្លែ ផ្លែឈើដែលនាំចូលមកពីប្រទេសជិតខាង។

មន្ត្រីជំនាញលើកទឹកចិត្ត និងធ្វើជំនួយប្រឹក្សាដល់កសិករ

ខណៈដែលកសិករមានការប្រែប្រួល ក្នុងការធ្វើកសិកម្ម ពិសេសការដាំបន្លែនោះមន្ត្រីជំនាញខាងកសិកម្មខេត្ត ក៏បាននិងកំពុងរួមចំណែកចូលទៅជួយកសិករទាំងនោះ ផងដែរលើការផ្តល់បច្ចេកទេសនិងពិសោធន៍ក្នុងការថែទាំ ។

លោក **រស្មី ធាន់ណ្ណា** ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ឆ្នាំមុនៗ ដំណាំបន្លែកសិករដាំច្រើនជាងឆ្នាំនេះ ហើយនាំឲ្យលក់បានថោក បើទោះបីជាមានចំណូលចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកក្នុងស្រុកក្តី ។ ហេតុនេះទំនងជារាវក ទើបឆ្នាំនេះ ការដាំបន្លែបានថយចុះតែបច្ច័យល្អគឺតម្លៃក៏ស្ទុះឡើង។



លោកបន្តថាដំណាំបន្លែបង្ការ ដំណាំហូបផ្លែ ចម្រុះ មន្ទីរមានផែនការតែជាង ២.០០០ ហិកតា ក្នុង ១ ឆ្នាំ ។ តែវាប្រែប្រួលផ្ទៃដីដាំដុះទៅតាម ស្ថានភាពអាកាសធាតុ។នៅរដូវប្រាំង និងដើម រដូវវស្សាឆ្នាំ ២០១៥-២០១៦ នេះ ការដាំបាន ថយចុះជិតពាក់កណ្តាល ដោយសារបញ្ហាតម្លៃ ធ្លាក់ចុះកាលពីឆ្នាំចាស់ ការប្រែប្រួលអាកាស- ធាតុ និងតម្លៃពលកម្មឡើងថ្លៃខ្ពស់ជាដើម ។

ចំពោះនិន្នាការចូលចិត្តបន្លែ ដំណាំហូបផ្លែ ក្នុងស្រុក ដែលមិនសូវប្រើសារធាតុគីមីនោះ លោកបានទទួលស្គាល់ដូច្នេះដែរ ។

លោកបានប្រាប់យើង អំពីស្ថានភាពដាំដុះ រួមទាំងដំណាំកសិកម្ម ដំណាំកសិ-ឧស្សាហកម្ម ប្រចាំឆ្នាំក្នុងខេត្ត គឺដំណាំស្រូវវស្សាមានផ្ទៃដី ទំហំ ២៤០ ០០០ ហិកតា ។ ស្រូវបង្កើនរដូវ និងស្រូវប្រាំងជិត ១០ ០០០ ហិកតា។ ដំឡូងមី ៧០ ០០០ ហិកតា ។ ពោតក្រហម ២ ០០០ ហិកតា ។ សណ្តែកស្បៀង សណ្តែកបាយ ៣០០ ទៅ ៤០០ ហិកតា ។ ដំណាំកៅស៊ូ ស្វាយចន្ទី អាកាស្យា ដំណាំរយៈពេលវែងរាប់ពាន់ហិកតាផ្សេងទៀត ។

ដោយឡែក ការដាំដំណាំបន្លែ លោកបញ្ជាក់ ថា កសិករតាមផ្ទះ តាមវាលស្រែចម្ការ និងតាម អង្គភាពមូលដ្ឋានទំពេញ នគរបាល សាលារៀន ទោះជាដាំបានតិចត្បិតច្រើនក្តី ក៏គេបាននាំគ្នាដាំ ដោយប្រើម៉ាស៊ីនបូមទឹក ហើយដាំដើម្បីធ្វើអាជីវកម្ម មិនមែនគ្រាន់តែសម្រាប់ផ្គត់ផ្គង់ផ្ទាល់ខ្លួន ដូចមុនឡើយ ។

ចំណែកលោក **ប៉ាង វណ្ណសេដ្ឋ** ប្រធានមន្ទីរ កសិកម្មខេត្តបន្ទាយមានជ័យ ក្នុងកិច្ចពិភាក្សាពី អាហារូបត្ថម្ភមួយកាលពីពេលថ្មីៗនេះបានមាន

ប្រសាសន៍ថា មន្ត្រីជំនាញបានត្រៀមខ្លួនជា ស្រេចក្នុងការធ្វើជាអ្នកជំនួយការ ជាទីប្រឹក្សានិង បច្ចេកទេសដល់កសិករក្នុងការធ្វើដី ការជ្រើស រើសពូជ ប្រើដី ប្រើថ្នាំសម្លាប់សត្វល្អិត ការថែទាំ ការប្រមូលផល ។ ពោលគឺធ្វើកសិកម្មប្រពល- វប្បកម្មនិងបម្រើឲ្យការប្រកួតប្រជែងនៅទីផ្សារ។ លោកបន្តថា អ្នកជំនាញបានចុះទៅជួយផ្សព្វ- ផ្សាយ ពន្យល់ អប់រំ ពីបច្ចេកទេសដាំដុះដល់ពួក គេជាបន្តបន្ទាប់ ។ លោកក៏បានអំពាវនាវដល់ កសិករផងដែរថា បើត្រូវការជំនួយបច្ចេកទេសគឺ អ្នកជំនាញកសិកម្មខេត្ត នឹងទៅជួយពួកគាត់ តាមបំណង ។

លោកប្រធានមន្ទីរ បានទទួលស្គាល់ថា បច្ចុប្បន្នតម្រូវការបន្ថែម ផ្លែឈើក្នុងស្រុកពុំអាច ផ្គត់ផ្គង់គ្រប់គ្រាន់ ហើយសោភ័ណភាពមិនល្អ បរិមាណក៏នៅតិចនៅឡើយ បើប្រៀបធៀបនឹង ផលិតផលកសិផលបរទេស ដែលមានលក្ខណ សម្បត្តិល្អជាងយើង។

អំពាវនាវឲ្យពលរដ្ឋ បង្កើនការដាំដុះនៅជុំ វិញផ្ទះទន្ទឹមនឹងសេចក្តីត្រូវការរបស់អ្នកហូបចុក និងទីផ្សារបន្ថែមផ្លែឈើក្នុងស្រុក ប្រសើរជាងមុន មន្ត្រីជំនាញបានណែនាំ និងជំរុញឲ្យពលរដ្ឋដាំ ដុះដំណាំបន្លែបង្ការ ដំណាំហូបផ្លែ ឈើហូបផ្លែ ឲ្យអស់លទ្ធភាពនៅជុំវិញផ្ទះកុំទុកដី ទុកទឹកឲ្យ សល់ចោល ព្រោះការដាំដុះនឹងជួយផ្តល់ ប្រយោជន៍ និងបង្កើនចំណូល កាត់បន្ថយ ចំណាយក្នុងជីវភាពគ្រួសារ កាត់បន្ថយការធ្វើ ចំណាកស្រុក។ ការដាំដុះដំណាំបន្លែម ក៏នឹងធ្វើ ឲ្យគ្រួសារមានអាហារូបត្ថម្ភគ្រប់គ្រាន់ ហើយ មិនរងផលប៉ះពាល់ ពីការបរិភោគបន្លែផ្លែឈើ មានជាតិគីមីនាំចូលពីបរទេសនោះ។

គួររំលឹកថាជារឿយៗ ឯកឧត្តម **គោស៊ី សា ឡឺត** អភិបាលនៃគណៈអភិបាលខេត្តបន្ទាយ- មានជ័យតែងមានប្រសាសន៍ ក្នុងការសំណេះ សំណាល និងពេលចុះជួបពលរដ្ឋជាញឹកញាប់ ថា"កុំឃើញទំនិញបន្លែផ្លែឈើនាំចូលពីបរទេស មកមានរូបសោភ័ណល្អ មានតម្លៃថោក មាន ច្រើនជាងរបស់ល្អនោះ ។ សូមប្រុងប្រយ័ត្ន ព្រោះវាអាចត្រូវគេប្រើជាតិគីមីខ្លាំង ហើយប៉ះ- ពាល់ដល់សុខភាពបច្ចុប្បន្ន និងទៅអនាគត ។

ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តឲ្យ ពលរដ្ឋគ្រប់ផ្ទះខិតខំកែច្នៃបង្កើនជីវភាព សុខ- ភាព សុវត្ថិភាពអាហារក្នុងគ្រួសារដោយងាកទៅ ដាំដុះដំណាំបន្លែបង្ការ ដំណាំហូបផ្លែឈើដុំវិញ ផ្ទះ និងច្បារដំណាំរបស់ខ្លួនគ្រប់ៗគ្នា ព្រោះថា ផលិតផលកសិផលទាំងនេះ ពលរដ្ឋ និងជនរួម ជាតិយើង និយមចូលចិត្តកាន់តែច្រើនឡើងៗ។ ម្យ៉ាងទៀតបច្ចុប្បន្នសេវាកម្មទេសចរណ៍ក៏កំពុង ត្រូវការកាន់តែច្រើនផងដែរ ដើម្បីបម្រើឲ្យភោជ- នីយដ្ឋានអាហារដ្ឋានសណ្ឋាគារ។ល។ឯកឧត្តម អភិបាលខេត្តជំរុញថា កសិករត្រូវតែប្តូរទម្លាប់ពី ការដាំដុះដើម្បីតែផ្គត់ផ្គង់គ្រួសារឲ្យទៅជាការដាំ ដុះដើម្បីធ្វើពាណិជ្ជកម្ម ។ មានន័យថា ប្តូរទាំង ទស្សនៈនិងបច្ចេកទេសដាំដុះធ្វើពិពិធកម្មដំណាំ ឈើផ្លែដីដែលមានស្រាប់ ។

មន្ត្រីកសិកម្មខេត្ត បានបង្ហាញនូវក្តីរំពឹងថា ជាមួយនឹងស្ថានភាពថ្មី ឥរិយាបថថ្មីរបស់កសិករ ពិសេសពលរដ្ឋរស់នៅតំបន់មានអំណោយផល ក្នុងការដាំដុះនោះនឹងធ្វើឲ្យខេត្តបន្ទាយមានជ័យ ក្លាយជាខេត្តផ្គត់ផ្គង់បន្លែមួយនាពេលអនាគត ។



ផ្ដល់ដើមឆ្នាំ



(កំណាព្យបទពាក្យ ៧)

- | | |
|------------------------------|--------------------------------|
| - ផ្ដល់សន្លាប់ដាច់ដើក | ភ្លៀងធ្លាក់សន្លឹកស្រោចស្រពស្រែ |
| - វស្សាចូលដល់ខ្យល់ដើមខែ | រុក្ខជាតិផ្កាផ្លែលាស់ខៀវខ្ចី ។ |
| - ព្រហាមស្រាងៗបងរុក្ខៈ | ស្រុតចេញពីផ្ទះទឹមក្របី |
| - ប្រញាប់ភ្ជួររាស់ជាសំប្រើ | សម្រុកឃ្លាតខ្ចីទាន់រដូវ ។ |
| - អូនដកសំណាបចងកណ្ដាប់ | រូសរាន់ប្រញាប់ស្ទូងស្រែពៅ |
| - ត្រដុសយំកៀនគុម្ពស្លូវ | ឯនាយតាវ៉ៅយំឆ្លងឆ្លើយ ។ |
| - រលឹមផ្សែងក្រូចដូចប្រោះព្រំ | វាលស្រែកែវភ្នំខ្យល់ប្រើយៗ |
| - បងភ្ជួរកែវស្រីជិតបង្កើយ | ឃើញស្រស់ត្រាណាត្រើយរងរា។ |
| - ក្រោមភ្លៀងរលឹមមេឃត្រជាក់ | ទោះបីញ័រញាក់មិនរួញរា |
| - អូនខំដកស្ទូងទាន់វេលា | ជាមួយមីងមាប្រវាស់ដៃ ។ |
| - វស្សានូវរដូវដើមខែ | កសិករធ្វើស្រែឥតសំចៃ |
| - ទោះរងស្លឹកឫក្តៅថ្ងៃ | ពុះពារញាប់ដៃមិនក្អួញត្រៃ ។ |
| - ឆ្នាំនេះភ្លៀងជូនបានដើមដៃ | ប្រសើរពេកក្រៃទឹកពេញស្រែ |
| - សង្ឃឹមភោគផលផ្តល់ផ្កាផ្លែ | កើនទ្រូតប្រែដូចបណ្ដែង ។ |
| - យើងមានប្រឡាយមានទំនប់ | បង្ហូរប្រទប់តាមចិត្តបង |
| - ធ្វើស្រែរដូវបានពីរដង | សេដ្ឋកិច្ចជាតិផងបានរុងរឿង ។ |

ដោយលោក សុខ សុផន

ឈឺខ្លាំងទេ ?



នាយ ម៉េក កំពុងដើរក្លែងៗលើ
ចិញ្ចើមផ្លូវ ស្រាប់តែឆ្អែមួយក្បាល
ស្ទុះបោលចេញពីក្នុងផ្ទះ មកខាំ
ត្រចាក់ ត្រង់កំភួនជើងយ៉ាងពេញ
ទំហឹង រួចរត់ចូលទៅដេកស្រែកថ្ងូរ
ង៉េះៗ នៅក្នុងផ្ទះវិញភ្លាម ។
ឃើញដូច្នោះ អ្នកស្រីម្ចាស់ផ្ទះ
ភ័យស្លាំងមុខស្ទុះមកសួរ :

- ជើងលោកមុតប្រៅ ហើយឈឺខ្លាំងណាស់មែនទេ ?
- ពូម្ចាស់ផ្ទះសួរដូច្នេះ នាយ ម៉េក សើចរួចឆ្លើយ :
- សូមអ្នកស្រី សួរឆ្អែម្នាក់ស្រីមើល តើធ្វើញវាយខ្លាំងទេ ?
- ម្ចាស់ផ្ទះ ធ្វើភ្នែកឡើងឡង់ហាក់មិនយល់ ទើបនាយ ម៉េក បន្ថែមថា :
- ព្រោះខ្ញុំពាក់ជើងសិប្បនិម្មិតតើ ! ។

ជួយប៉ាខ្ញុំផង

ព្រឹកមួយ កុមារប៉ុបរត់ត្រហេបត្រហាប ចូលប៉ុស្តិ៍នគរបាលស្រែក :

- ពូ . ពូ . ជួយប៉ាខ្ញុំផង មានបុរសម្នាក់កំពុងវាយប៉ាខ្ញុំ
សុំទៅជួយគាត់ លឿនឡើង ។

ភ្នាក់ងារនគរបាលចេញមកខាងក្រៅ ឃើញបុរសពីរនាក់កំពុង
ដាល់គ្នាបែកមុខបែកមាត់ ព្រមទាំងស្រែក :

ពាក្យដូចគ្នាថា " អ្នែងកុំសង្ឃឹមថា យកកូនប្រុសអញបានឱ្យសោះ "
នគរបាលឮបុរសទាំងពីរនិយាយចម្លែកពេក ក៏ងាកមកសួរកុមារដើម
បណ្តឹង :

- អេហ៍ អាអូន ! តើម្នាក់ណាជាប៉ារបស់អាអូនឯង ?
- ដឹងអី ! ពូសួរពួកគាត់ឱ្យបានច្បាស់ទៅ ។ ពួកគាត់សុទ្ធតែតាំងខ្លួន
ជាប៉ាខ្ញុំដូចគ្នាអីចឹង ខ្ញុំមិនដឹងទទួលស្គាល់ម្នាក់ណាចោលម្នាក់ណាទេ ។

អាក្រក់មើល

នាងទយ នាងទូក នាងទែន ក្រោយពីបានតុបតែងខ្លួនជាត់មុខ
លាបបបូរមាត់ដោយម្សៅ ក្រែមរៀងៗខ្លួន រួចហើយក៏មកអង្គុយជជែក
គ្នាលើត្រែកែវផ្លូវពីរឿងអ្នកណាស្អាតជាង ទទួលឃើញបុរសចំណាស់
ម្នាក់ដើរកាត់ ក៏ឃាត់ឱ្យឈប់ ហើយនិយាយស្នើ :

- សូមលោកអ៊ីច្ឆ័យកាត់សេចក្តីឱ្យពួកខ្ញុំបន្តិច តើពួកខ្ញុំទាំងបីនាក់
នេះ តើអ្នកណាស្អាតជាងគេ ?

- ហ៊ី..អីពិបាកនិយាយណាស់ !

- គឺមកពីពួកខ្ញុំនេះ ស្អាតម្នាក់មួយបែបមែនទេ អី ?

- មិនមែនទេ ! បើសួរថា ពួកនាងៗទាំង៣ ម្នាក់ណាអាក្រក់មើល
ជាង ទើបអ៊ីស្រួលឆ្លើយ ។

ដោះសា

ល្ងាចមួយពេលនាយ ផល និងនាយ ផុស កំពុងឈរជជែកគ្នា
នៅលើស្ពាន ស្រាប់តែមាននារីម្នាក់ដើរមកដល់កណ្តាលស្ពាន ក៏ធ្វើឲ្យ
ជ្រុះកាបូបធ្លាក់ទឹក រួចស្រែកខ្លាំងៗ :

- អេហ៍ បងប្រុសជួយស្រង់កាបូបខ្ញុំផង ! ក្នុងកាបូបមានលុយជាង
ពីរពាន់ដុល្លារឯណោះ។

នាយ ផុស អត់ចេះហែលទឹកសោះ តែដើម្បីកុំឲ្យស្រីថាអន់ក៏ឆ្លើយ
ដោះសា :

- សូមទោស ! បើសិនអ្នកនាងធ្លាក់ទឹក ខ្ញុំលោតចុះទៅស្រង់ភ្លាម
ទោះលិចដល់បាតស្ទឹងក៏ខ្ញុំស្រង់បានដែរ ។ ប៉ុន្តែចំពោះកាបូបលុយខ្ញុំ
មិនចុះស្រង់ទេ ព្រោះខ្ញុំបានស្បថហើយថា " ជាតិនេះ ខ្ញុំដាច់ខាតមិន
ស្លាប់ព្រោះលុយកាក់ទេ " ។

អ្នកឧបត្ថម្ភ ព្យាបាល ប្រជាជន លេខ ១៧០

១-	លោកជំទាវ ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ កែ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុក វ៉ាម៉ុង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០ ដុល្លារ
៤-	ឯ.ឧ ហ៊ុន ណេង	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៥-	ឯ.ឧ ម៉ង ឃីង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងលោកជំទាវ ខួន ឆួន	១០០ ដុល្លារ
៦-	ឯ.ឧ ត្រាំ អ៊ុចត័ក	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន	១០០ ដុល្លារ
៧-	ឯ.ឧ ថេង ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ ត្រាំ ម៉ឺន	សមាជិកព្រឹទ្ធសភា	១០០ ដុល្លារ
៩-	ឯ.ឧ គង់ ច័ម្ពុល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ លង់ លីម៉ែ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១១-	ឯ.ឧ ហៀង អ៊ុំ	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១២-	ឯ.ឧ អូស្មាន ហាស្មាន់	ប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ សរ ម៉ឺន	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ ឆា សុខាតិច្ច	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ ឈឹត សុខុន	អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ	១០០ ដុល្លារ
១៦-	ឯ.ឧ ម៉ម ម៉ឺននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៧-	ឯ.ឧ យូ ត័រម្យ	សមាជិកក្រុមការងារចុះខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារចុះស្រុកឱរ៉ាល់	១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សខេត្តកំពង់ធំ		៥០ ដុល្លារ
២៣-	ឯ.ឧ លីម គាន់ហោ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	២០០.០០០ រ
២៤-	ឯ.ឧ ម៉ម ម៉ឺនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៥-	ឯ.ឧ ថា យ៉ាវ	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ រ
២៦-	ឯ.ឧ ជូ យ៉ាងស៊ុម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៧-	ឯ.ឧ អ៊ុក ត្រាថ្នាំ	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ រ
២៨-	ឯ.ឧ យ៉ម សារន្ទ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៩-	ឯ.ឧ ឆា ហង់នាង	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣០-	ឯ.ឧ សុ ជុំហ៊ុន	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣១-	ឯ.ឧ ចា យ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣២-	ឯ.ឧ សួស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៣-	ឯ.ឧ ងៈ តេងចឡូនោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣៤-	ឯ.ឧ យួន វ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៥-	ឯ.ឧ កៅ ខុនដាវ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៦-	ឯ.ឧ.ឧ.សេនីយឯក ហាស ចិន្ទ	អគ្គលេខាធិការនៃអង្គនាយកដ្ឋានប្រចាំផ្នែកនៃក្រសួងព្រះរាជអាជ្ញា	៥០ ដុល្លារ
៣៧-	ឯ.ឧ អាយ ប៊ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំផែនការស្រាវជ្រាវ និងសំណង់	២០០.០០០ រ
៣៨-	ឯ.ឧ. បួន លីម៉ែហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៣៩-	ឯ.ឧ សេង ឡាង	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៤០-	ឯ.ឧ ម៉ៅ ម៉ឺនណារីន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	១០០.០០០ រ
៤១-	ឯ.ឧ ម៉ែន សុខាង	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤២-	ឯ.ឧ ឆា ម៉ឺនឡាង	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤៣-	លោកជំទាវ ស៊ីង ស៊ុយត		១០០.០០០ រ
៤៤-	ឯ.ឧ គឹម ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៥-	ឯ.ឧបណ្ឌិត ហាស ប៊ុន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៦-	លោកជំទាវ ឌិត្យ ម៉ឺនតារីន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៧-	ឯ.ឧ ឡា ម៉ឺនលីដា	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៨-	ឯ.ឧ ម៉ែន ច័ម្ពុល	ប្រធានគណៈបរិញ្ញាវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០.០០០ រ
៤៩-	ឯ.ឧ ត្រួន ថេរ៉ាវ៉ាត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៥០-	ឯ.ឧ ម៉ៅ ឡាង	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៥១-	ឯ.ឧ អ៊ុន ឆាសី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	១០០.០០០ រ
៥២-	លោក អោម ចន	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ រ
៥៣-	ឯ.ឧ. ឧកញ៉ា សង គុសល	អនុប្រធានគណបក្សស្រុកកំពង់សិលា	២០ ដុល្លារ
៥៤-	លោក សារុ ឡាងតិ	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ រ
៥៥-	លោក សារុ ឡាងព្យា	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ រ
៥៦-	លោក សារុ តេនា	មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគីរី	៧០.០០០ រ
៥៧-	លោកជំទាវ ខេង សំរ៉ាដា	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ រ
៥៨-	ឯ.ឧ សាយ ប៊ុន	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	៥០.០០០ រ
៥៩-	ឯ.ឧ ពត ចាងសី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៦០-	ឯ.ឧ ហេង ចន្ទា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦១-	លោក តាត សុខឡានី	អនុប្រធាននាយកដ្ឋានអប់រំ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	៥០.០០០ រ
៦២-	ឯ.ឧ ស៊ាង ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ឈ្មោះ ប្រជាជន លេខ ១៧០

៦៣-	លោក	ឃុន	សំបូរ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០
៦៤-	លោកជំទាវ	សៀម	ចំនួន៦		៥០.០០០
៦៥-	លោក	ជ័រ	ច័ន្ទ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០
៦៦-	កញ្ញា	ជ័រ	នគរឡើយ	មន្ត្រីក្រសួងទេសចរណ៍	៥០.០០០
៦៧-	លោក	ប៊ុន	ប៊ុនប្រសិទ្ធ	អភិបាលក្រុងប៉ោយប៉ែត	៥០.០០០
៦៨-	លោក	អ៊ុំ	រាត្រី	ប្រធានគណៈកម្មាធិការគណបក្សក្រុងសៀមរាប	៥០.០០០
៦៩-	លោក	សុខ	សុខ	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ	៥០.០០០
៧០-	លោក	គឹម	ប៊ុនឡា	សមាជិកគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	៥០.០០០
៧១-	លោក	គាត	ប៊ុន	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៥០.០០០
៧២-	លោក	ចាប	ឱណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០
៧៣-	លោក	ហង់	ប៊ុន	ប្រធានក្រុមការងារចុះ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ	៥០.០០០
៧៤-	ឯ.ឧ	ម៉ី	ម៉ាតេស	សមាជិករដ្ឋសភា	៤០.០០០
៧៥-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម				៤០.០០០
៧៦-	ឯ.ឧ	ចេង	សាខុន	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០
៧៧-	លោក	លី	សារី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ	៤០.០០០
៧៨-	លោក	គឹម	សុខឡា	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០
៧៩-	ឯ.ឧ	សុខ	ច័ន្ទ	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០
៨០-	ឯ.ឧ	លី	ច័ន្ទឡា	អភិបាលរងខេត្តបន្ទាយមានជ័យ	៣០.០០០
៨១-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០
៨២-	លោក	ចាន់	សុខឡា	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	៣០.០០០
៨៣-	លោក	ឃុន	ពៅ	អភិបាលស្រុកស្វាយចេក	៣០.០០០
៨៤-	លោក	ទេព	ចិន្ទ	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០
៨៥-	ឯ.ឧ	ប៊ុន	ស៊ី	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០
៨៦-	លោក	លី	ប៊ុនឡា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨៧-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៨៨-	លោក	លីម	ចិន្ទ	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
៨៩-	លោក	លីម	ស៊ី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០
៩០-	លោក	ឃ្លាត	សំអាង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០
៩១-	លោក	ហង់	ស៊ី	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង	២០.០០០
៩២-	លោក	ម៉ី	ច័ន្ទ	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០
៩៣-	លោក	អ៊ុំ	សំអាង	អធិការរងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០
៩៤-	លោក	គុំ	ចាន់ធីត្យ	អាជ្ញាធរ ខេត្តបន្ទាយមានជ័យ	២០.០០០
៩៥-	លោក	លី	សារុន	មន្ត្រីក្រសួងហិរញ្ញវត្ថុ	១៥.០០០
៩៦-	លោក	អ៊ុំ	សាវន	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០
៩៧-	ឯ.ឧ	សេង	សុខុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០
៩៨-	ឯ.ឧ	ប៊ុន	សុខុន	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
៩៩-	លោក	ម៉ី	លីហ្វាត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០
១០០-	លោក	ជួន	ច័ន្ទឡា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០១-	លោក	ជួន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០២-	លោក	ម៉ី	ស៊ី	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៣-	លោក	សេង	សុខុន	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៤-	លោក	លី	ប៊ុនឡា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៥-	លោក	ស៊ី	ប៊ុនឡា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៦-	លោក	ស៊ី	សុខុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៧-	លោក	សុខ	ចំណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១០៨-	លោក	សេង	សុខុន	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១០៩-	លោក	ធីត	ចិន្ទ	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១១០-	លោក	ស៊ី	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០
១១១-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១២-	លោក	សុខ	ជួន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៣-	លោក	ហ្វាត	ជួន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៤-	លោក	ធីត	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៥-	លោក	ធីត	ស៊ី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៦-	លោក	សារុន	សុខុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៧-	លោក	សេង	ចិន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៨-	លោក	ធីត	សុខុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១១៩-	លោក	ជួន	ឧត្តរា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១២០-	លោក	លី	ប៊ុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០
១២១-	កញ្ញា	ម៉ាត	គឹមហៀង	មន្ត្រីក្រុមហ៊ុន JC សាខាបាត់ដំបង	១០.០០០
១២២-	លោក	យ៉ា	ជួន	សមាជិកក្រុមការងារចុះស្រុកកំពង់សោយ ខេត្តព្រៃវែង	១០.០០០
១២៣-	លោក	ធីត	ចិន្ទ	សមាជិកក្រុមការងារចុះស្រុកកំពង់សោយ ខេត្តព្រៃវែង	១០.០០០
១២៤-	លោក	ធីត	គឹម	សមាជិកក្រុមការងារចុះស្រុកបាត់ ខេត្តព្រៃវែង	១០.០០០
១២៥-	លោក	លី	សុខុន	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០



ព្រះមហាក្សត្រ ជាទីសក្ការៈ
ឧទ្ទិសបុណ្យក្នុងឱកាសនៃ
ការកសាងគុណធម៌របស់មនុស្សជាតិ
និងជៀសផុតពីគ្រោះមហន្តរាយធម្មជាតិ

៤



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូល
រួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី ៧
នៅទីក្រុងតូក្យូ

៥



សម្តេចតេជោ : ជំរុញការការពារមធ្យជាតិ
និងវិវប្បកម្ម

១០

និពន្ធនាយក :

លោក តាក ស៊ុនអ៊ុំ

គណៈកម្មការនិពន្ធ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារុំធី
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផន

លេខានិពន្ធ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ត

អ្នកច្បាប់

១. លោក សុផាត វីរៈមុនី

វិចិត្រករ

១. លោក ធា សារុំធី

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របមុខ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
យាងជាព្រះរាជអាជ្ញាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យក្នុងឱកាស
នៅភូមិថ្មីសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ
(ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៥)



សម្តេចក្រឡាហោម **ស ខេង** : គ្មានប្រជាធិប-
តេយ្យណាដែលអត់ច្បាប់ទេ ហើយក៏គ្មាន
សេរីភាពណាដែលអត់ច្បាប់ដែរ

១២

**មាតិកា
Contents**

វិចារណកថា : ពង្រឹងសាមគ្គីភាពឯកភាពជាតិ គាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ១

➡ **សារៈសំខាន់នៃការបង្កើតឲ្យមានច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល..... ៣**

➡ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៣
➡ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៥
➡ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច	១៧
➡ ការសាងសង់ផ្លូវ ស្ពានក្រោមគម្រោងនានារយៈពេល៥ខែ ដើមឆ្នាំ ២០១៥.....	១៨
➡ ការរីកចម្រើនថ្មី នៅក្នុងវិស័យការងារ.....	២១
➡ រយៈ ៦ ខែគ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្សជាង ១២០០ នាក់ និងរបួសធ្ងន់ ស្រាលជិត ៤ ០០០ នាក់	២៣
➡ វប្បធម៌ : យោធិន និងយុទ្ធនាហករណ៍សម័យអង្គរ.....	២៤
➡ ចំណេះដឹងទូទៅ : ២០១៥ ជាឆ្នាំជាប់កំណត់ត្រានៃលំហូរចូលជនចំណាកស្រុកទៅកាន់អឺរ៉ុប	២៦
➡ វិទ្យាសាស្ត្រ និងសុខភាព : រោគសញ្ញា ១០ ដែលបង្ហាញថា អ្នកអាចបានកើតមហារីក.....	២៧
➡ ទឹកដីមាតុភូមិ : បន្ទាយមានជ័យ : កសិករមួយចំនួនងាកមកដាំបន្លែបន្លែ.....	២៨
➡ កំណាព្យ : ផ្តល់លាន់ដើមឆ្នាំ.....សំណើច.....	៣១

සමස්තය

ප්‍රචණ්ඩ

THE PRACHEACHUN MAGAZINE



මුද්‍රිතය 1980 දෙසැම්බර් මාසයේ



ការដ្ឋានស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូក្នុងរាងធានីភ្នំពេញ



គំនូសប្រោសគម្រោងបង្គោលកែលម្អ
ស្ថានភាពការសក្សានបង្គោល (កំពុងសិក្សា)

ថែកចូលមោឃេយធនគិតថ្លៃ